

ប្រើតួអក្សរ ខុសប្រែប្រួល ០ ៧

អ្នកឃ្លាំមើល

NEAK KLOAMMEUL

លេខ ៤៦/ឆ្នាំទី ១២ ចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១



- មាតិកា**
- ការបោះឆ្នោត និងគុណតម្លៃប្រើប្រាស់ ត្រូវតែកែតម្រូវ ១
 - បង្កើនសម្រេចម្ចាស់ឆ្នោតឱ្យប្រាកដខ្លួនខ្លួននៅក្នុងប្រទេសកម្ពុជា ២
 - ត្រូវតែកែប្រែចំនួនអាសនៈសម្រាប់រដ្ឋសភានីតិកាលថ្មី ដើម្បីធានាភាពស្របច្បាប់ ៣
 - ស្ថានភាពរបស់ស្ត្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ / ស្រុក-ខណ្ឌ ១៣
 - សេចក្តីប្រកាសនៅទីក្រុងហ្សាកាតា ស្តីពី សហគមន៍បោះឆ្នោតអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ ១១

អ្នកឃ្លាំមើល ៖ ការផ្សាយរបស់ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា

ការបោះឆ្នោត និងគណនាព្រឹទ្ធសភា ត្រូវតែកែទម្រង់

គណៈកម្មាធិការដើម្បីការបោះឆ្នោត

ដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) ប្រកាន់ជំហរមិនចូលរួម និងមិនគាំទ្រការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២ ដោយនៅតែបន្តចាត់ទុកថា នេះជាការបោះឆ្នោតដែលគ្មានប្រសិទ្ធភាពមួយ។ ប្រព័ន្ធបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មិន



សមាជិកសមាជិកព្រឹទ្ធសភាកម្ពុជា និងព្រះមហាក្សត្រ

បានឆ្លុះបញ្ចាំងភាពត្រឹមត្រូវក្នុងការចូលរួមប្រកួតប្រជែង ព្រោះលទ្ធផលនៃការបោះឆ្នោតជាក់ជាបានមកពីការគណនាចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រនៃគណបក្សនយោបាយជាប់ឆ្នោត។ ជាក់ស្តែងណាស់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដោយមានត្រឹមតែ ២ គណបក្សនយោបាយប៉ុណ្ណោះដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិនេះ បើទោះបីជាមាន ៥ គណបក្សនយោបាយ ដែលមានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ និងមាន ៤០គណបក្សនយោបាយ (គិតត្រឹមខែមិថុនា ឆ្នាំ២០១១) ដែលបានចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតនៅក្រសួងមហាផ្ទៃ។

តាមច្បាប់បោះឆ្នោតបច្ចុប្បន្ន បេក្ខជនដែលមានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អនុញ្ញាតឱ្យគណបក្សនយោបាយយោសនាបោះឆ្នោតចំនួន ២១ថ្ងៃ ហើយត្រូវបញ្ឈប់សកម្មភាពយោសនា ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ព្រោះថាប្រព័ន្ធបោះឆ្នោតនេះបញ្ចូលគ្នារវាងប្រព័ន្ធអសកលជាមួយប្រព័ន្ធសមាមាត្រ(បញ្ជីគណបក្សបិទ) ដែលឱ្យតែក្រុមប្រឹក្សាឃុំ-សង្កាត់ និងអ្នកតំណាងរាស្ត្រជ្រើសរើសគណបក្សដើម្បីក្លាយជាសមាជិកព្រឹទ្ធសភា។ បេក្ខជននៅក្នុងបញ្ជីត្រូវបានជ្រើសដោយគណបក្សដែលមិនមាននីតិវិធីបើកចំហរ។ អង្គបោះឆ្នោត អ្នកបោះឆ្នោតក៏គ្មានសិទ្ធិរើសបេក្ខជននីមួយៗនេះដែរ។

ការចំណាយ និងថវិកាសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាតាមប្រព័ន្ធបោះឆ្នោតនេះ បានខ្លះខ្លាយថវិកាជាតិ។ ការបោះឆ្នោតតាមប្រព័ន្ធនេះ ស្មើនឹងការចាត់តាំងសមាជិកព្រឹទ្ធសភាដោយគណបក្សនយោបាយ។ ចំនួនអាសនៈសមាជិកព្រឹទ្ធសភាសម្រាប់គណបក្សណាមួយ អាចគណនាដោយយោងតាមចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សនោះមាន។ តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ថាប័នបោះឆ្នោតមួយនេះគ្រោងចំណាយប្រមាណ ៥៥៧.០០០ដុល្លារ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ឆ្នាំ២០១២។ អង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងសរុបទូទាំងប្រទេសចំនួន ១១.៣៥៣នាក់ និងសមាជិករដ្ឋសភាក្នុងមុខតំណែងចំនួន១២០រូប ខណៈដែលអាសនៈតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន៣ ក្នុងខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាបនៅទំនេរ។

ប្រជុំសម្រាប់សម្របសម្រួលដើម្បីប្រជាធិបតេយ្យ



សម្រេចបានសម្រាប់ស្នាក់នៅកម្ពុជា បានពង្រឹងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ

ប្រការ ១ ខុមហ្វ្រែល



គេហទំព័រសម្រាប់ស្នាក់នៅកម្ពុជា www.cambodianvoterveice.org

កាលពីចុងខែតុលា ឆ្នាំ២០១១ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានបោះឆ្នោតមួយគឺ **សម្រេចបានសម្រាប់ស្នាក់នៅកម្ពុជា** សមនឹងពេលវេលាឈានទៅមុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្នុងខែកក្កដា ឆ្នាំ២០១៣។ ការបង្កើតថ្មីនេះ ខុមហ្វ្រែល បញ្ចូលបច្ចេកវិទ្យាគ្មានខ្សែ (អ៊ីនឡាញ) និងទូរស័ព្ទចល័ត ទៅក្នុងកម្មវិធីជាច្រើនដើម្បីធ្វើឱ្យសម្រេចបានពលរដ្ឋបានព្យាយាម និងបង្កើនការចូលរួមក្នុងការធ្វើសេចក្តីសម្រេចជាសាធារណៈ។

លទ្ធផលនេះបានមកពីសកម្មភាពការងារជិត២ឆ្នាំ របស់ខុមហ្វ្រែល ដែលបានគាំទ្រដោយ អង្គការ [Oxfam Novib](#) និងដៃគូសម្ព័ន្ធរបស់ខ្លួន [Butterfly Works](#)។

អស់រយៈពេលជាច្រើនឆ្នាំនៃដំបូង និងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រជាពលរដ្ឋ ១៥ លាននាក់ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចូលទៅក្នុងវិថីប្រជាធិបតេយ្យក្នុងទស្សនវត្សឆ្នាំ៨០។ ទោះបីយ៉ាងណា គណបក្សកាន់អំណាចដ៏ធំមួយ គឺកំពុងរឹតត្បិតកណ្តាប់ដៃរបស់ខ្លួនដោយការដាក់កម្រិតតម្លាភាព និងលម្អសម្រាប់សម្រេចបានដែលខ្លាំងយោបល់នឹងស្ថាប័នរដ្ឋាភិបាលជាច្រើន។ ការងារដូចជា អង្គការខុមហ្វ្រែល គឺរឹតតែត្រូវការកាន់តែច្រើនឡើងនៅក្នុងបរិបទនេះ។

ការទំនាក់ទំនងទៅវិញទៅមក

ខុមហ្វ្រែលមានគេហទំព័រមួយរួចហើយ តែគេហទំព័រនោះ ផ្តល់ផ្តងជាបឋមគ្រាន់តែជា ឧបករណ៍ព័ត៌មានតែម្នាក់។ “*យើងចង់ឱ្យមានតម្លៃពេលទៅវិញទៅមកជាមួយនឹងអ្នកប្រើប្រាស់*” លោក **គល់ បញ្ញា** នាយកប្រតិបត្តិខុមហ្វ្រែល បានមានប្រសាសន៍។ គេហទំព័រយុទ្ធសាស្ត្រថ្មីនេះ នឹងផ្តល់ដល់អ្នកបោះឆ្នោតនូវវេទិកា...

គួរតែកែប្រែចំណូលអាសនៈសម្រាប់រដ្ឋសភានីតិកាលទី៥ ដើម្បីធានាភាពស្របច្បាប់ ផ្អែកលើស្ថានភាពប្រជាពលរដ្ឋ

យោង

តំណាងរាស្ត្រមាត្រា៧ និងមាត្រា៨ គណៈកម្មការដើម្បីកំណត់អាសនៈរដ្ឋសភា ត្រូវបានបង្កើតតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១ ដើម្បីធ្វើការកែប្រែ និងបែងចែកអាសនៈតាមរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដោយផ្អែកលើស្ថានភាពប្រជាពលរដ្ឋ ស្ថានភាពភូមិសាស្ត្រ សង្គម និងសេដ្ឋកិច្ច។

គណៈកម្មការកំណត់អាសនៈរដ្ឋសភានីតិកាលទី៥ មានភារៈចំបង គឺសិក្សាលើការកែប្រែ និងបែងចែកអាសនៈតាមរាជធានី-ខេត្ត ហើយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការកំណត់អាសនៈជូនរដ្ឋសភាដើម្បីអនុម័ត។ បើយោងលើចំនួនប្រជាពលរដ្ឋខ្មែរនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួនអាសនៈសម្រាប់រដ្ឋសភានីតិកាលទី៥ គួរតែកែប្រែ និងរៀបចំបែងចែកឡើងវិញតាមរាជធានី-ខេត្ត។

បើយោងលើស្ថានភាពសេដ្ឋកិច្ច ដោយឡែកបើមើលថវិកាជាតិមានកំណើនរហូត ដូចជា ឆ្នាំ២០១០ មានចំនួន ៨.១០៤.៧៧២,៩លានរៀល តួលេខនេះមានការកើនឡើង ១២% បើធៀបនឹងចំណូលក្នុងច្បាប់ថវិកាឆ្នាំ ២០០៩។ ចំណូលថវិកាជាតិក្នុងឆ្នាំ ២០១១ ក៏មានការកើនឡើងរហូតដល់ ៩.៤៤៩.១០២,០ លានរៀល (កើនឡើង១៧,២%ធៀបនឹងឆ្នាំ២០១០) និន្នាការនេះត្រូវបានអ្នកវិភាគជឿជាក់ថា ចំណូលថវិកាជាតិនៅឆ្នាំបន្ទាប់នឹងបន្តកើនឡើងទៀត ដោយសារការបង្កើតពន្ធលើអចលនទ្រព្យ។ ចំណែកចំណាយចរន្តរបស់សភាជាតិ ដែលជាឆ្នឹងខ្ពងនៃស្ថាប័ននីតិប្រតិបត្តិផ្អែកតាមច្បាប់ថវិកាឆ្នាំ២០១១ មានចំនួន ១០៧.៨៩៤,២ លានរៀល ស្មើនឹង ១,០៩ % នៃចំណាយចរន្តថវិកាជាតិសរុប ៩.៨៤៩.៦៥២,០ លានរៀល។ បើគណនានូវការចំណាយសម្រាប់តែអ្នកតំណាងរាស្ត្រ ១២៧រូប (ក្នុងករណីបន្ថែម ៤ អាសនៈ ទៀតដូចតារាងខាងក្រោម) ត្រូវចំណាយប្រមាណ ១២.១៩២ លានរៀល (០,១២% នៃការចំណាយចរន្តសរុបនៃថវិកាជាតិឆ្នាំ ២០១១)។ បើធៀបនឹងស្ថាប័ននីតិប្រតិបត្តិគ្រាន់តែ ទីស្តីការគណៈរដ្ឋមន្ត្រី (មិនគិតក្រសួងផ្សេងៗ) បាន

លើកតម្រោងចំណាយចរន្តសរុប ២៤៤.៦៩៦,៣ លានរៀលសម្រាប់ឆ្នាំ២០១១ ស្មើនឹង ២,៤៨% នៃការចំណាយចរន្តសរុបនៃថវិកាជាតិឆ្នាំ២០១១។ និយាយអំពីចំនួន សមត្ថភាព និងធនធានថវិកា នៅឃ្នាតគ្នាឆ្ងាយរវាងសភា និងរដ្ឋាភិបាល។ បច្ចុប្បន្ន អ្នកតំណាងរាស្ត្រ ១២៧ រូប និងគណៈកម្មការបច្ចេកទេសទាំង ៩ ត្រូវទៅត្រួតពិនិត្យក្រសួងរដ្ឋលេខាធិការដ្ឋាន និងអាជ្ញាធរយ៉ាងតិច ២៥ ដែលមានរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាង ៤០០នាក់។

វត្តមាននៃអ្នកតំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងរបស់ប្រជាជាតិខ្មែរ ដែលមានអំណាចតាក់តែងច្បាប់ ត្រួតពិនិត្យការអនុវត្តច្បាប់ និងការពារផលប្រយោជន៍ជូនប្រជារាស្ត្រនៅតាមមណ្ឌល។ ម៉្យាងទៀតការបន្ថែមអាសនៈនៃរដ្ឋសភា ជាការទទួលស្គាល់ភាពសំខាន់នៃអ្នកតំណាងរាស្ត្រ និងរក្សាសមតុល្យនៃអំណាចរវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

រាជរដ្ឋាភិបាលក៏បានកែប្រែព្រំប្រទល់រដ្ឋបាលនៃរាជធានី-ខេត្តមួយចំនួន ហើយក៏ផ្លាស់ប្តូរឋានៈរបស់ក្រុងមួយចំនួនទៅជាខេត្ត ដូចជា ខេត្តព្រះសីហនុ ដែលតាំងពីការបោះឆ្នោតមកដល់ឆ្នាំ២០០៣មានការបង្កើនចំនួនអាសនៈអ្នកតំណាងរាស្ត្របានត្រឹមតែ១គត់។ នេះជាសញ្ញាណនៃការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាលដើម្បីកែលម្អរចនាសម្ព័ន្ធរដ្ឋបាល ដើម្បីឆ្លើយតបនឹងនិរន្តរភាពនៃការអភិវឌ្ឍ និងធានាការប្រើប្រាស់ឱ្យចំទិសដៅនៃធនធានធម្មជាតិ និងធនធានមនុស្សក្នុងមណ្ឌលនីមួយៗ។



វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

តារាងខាងក្រោមនេះ ជាលទ្ធផលដែលខុមហ្វ្រែលសាកល្បងគណនាអាសនៈបន្ថែមក្នុងន័យស្របតាមសមាមាត្រកំណើននៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១០ និងភាពសមហេតុផលនៃទំហំសកម្មភាពសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តទាំងនោះ។ អាសនៈបន្ថែមថ្មីមានចំនួន ៤ ដែលត្រូវត្រូវទៅលើខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

ល.រ	ឈ្មោះខេត្ត	ចំនួនអ្នកមានសិទ្ធិបោះឆ្នោត គុណភាព ២០១០	ចំនួនអាសនៈ អាណត្តិទី ៤	អនុសាសន៍ ចំនួនអាសនៈ អាណត្តិទី ៥
០១	ខេត្តបន្ទាយមានជ័យ	417806	6	6
០២	ខេត្តបាត់ដំបង	625360	8	9
០៣	ខេត្តកំពង់ចាម	1155663	18	18
០៤	ខេត្តកំពង់ឆ្នាំង	289459	4	4
០៥	ខេត្តកំពង់ស្ពឺ	462351	6	6
០៦	ខេត្តកំពង់ធំ	398895	6	6
០៧	ខេត្តកំពត	389028	6	6
០៨	ខេត្តកណ្តាល	846684	11	12
០៩	ខេត្តកោះកុង	71603	1	1
១០	ខេត្តក្រចេះ	180576	3	3
១១	ខេត្តមណ្ឌលគីរី	29554	1	1
១២	រាជធានីភ្នំពេញ	733337	12	12
១៣	ខេត្តព្រះវិហារ	92701	1	1
១៤	ខេត្តព្រៃវែង	740554	11	11
១៥	ខេត្តពោធិសាត់	247688	4	4
១៦	ខេត្តរតនៈគីរី	69626	1	1
១៧	ខេត្តសៀមរាប	495070	6	7
១៨	ខេត្តក្រុងព្រះសីហនុ	108937	1	2
១៩	ខេត្តស្ទឹងត្រែង	57191	1	1
២០	ខេត្តស្វាយរៀង	366842	5	5
២១	ខេត្តតាកែវ	599684	8	8
២២	ខេត្តរំកេប	22941	1	1
២៣	ខេត្តរំលែង	33790	1	1
២៤	ខេត្តឧត្តរមានជ័យ	107943	1	1
សរុបរួម		8543283	123	127

តាំងពីឆ្នាំ២០០៣ ចំណោមខេត្តទាំងនេះ សកម្មភាពសេដ្ឋកិច្ចក៏បានកើនឡើងយ៉ាងខ្លាំងក្លា ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ។ បើមើលតួលេខអ្នកបោះឆ្នោតនៅខេត្ត

កណ្តាល កើនដល់ ៨៤៦.៦៨៤នាក់ បើធៀបនឹងរាជធានីភ្នំពេញមានតែជាង ៧៣៣.៣៣៧ នាក់ប៉ុណ្ណោះ ប៉ុន្តែអាសនៈសភាសម្រាប់មណ្ឌលខេត្តកណ្តាលមានតែ១១អាសនៈខណៈមណ្ឌលភ្នំពេញមានដល់ទៅ ១២អាសនៈ។

ខុមហ្វ្រែល មានការសោកស្តាយដែលគណៈកម្មការកំណត់អាសនៈរដ្ឋសភានីតិកាលទី៥ រាជរដ្ឋាភិបាល និងរដ្ឋសភា (នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១) បានសម្រេចមិនធ្វើការកែប្រែ និងបង្កើនចំនួនអាសនៈដើម្បីឱ្យស្របតាមការអភិវឌ្ឍន៍នៃប្រទេស។ បានពន្យល់មូលហេតុដែលមិនគ្រប់គ្រាន់អំពីតែរឿងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល និងផលប៉ះពាល់ពីគ្រោះទឹកជំនន់កន្លងមកព្រោះថា មានស្ថាប័នសេដ្ឋកិច្ចក៏ដូចជា រដ្ឋាភិបាលខ្លួនឯង បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាជាង ៦% ហើយចាប់ពីឆ្នាំ២០១២ ទៅនឹងអាចកើនច្រើនជាង ៧% ។ បើទោះបីបង្កើនចំនួនអាសនៈសភាចំនួន៤ ថែមទៀត ក៏គ្មានប៉ះពាល់សេដ្ឋកិច្ចអ្វីទាល់តែសោះ ឬក៏ប៉ះពាល់ថវិកាជាតិធ្ងន់ធ្ងរអ្វីនោះដែរ។ មន្ត្រីជាប់ឆ្នោតដូចជា អ្នកតំណាងរាស្ត្រមានច្រើន សមាមាត្រគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យសមាជិកគណៈរដ្ឋមន្ត្រីនេះ និងមន្ត្រីនយោបាយចាត់តាំង គឺប្រសើរជាងម្យ៉ាងទៀតអ្នកតំណាងរាស្ត្រមានគណនេយ្យភាពផ្ទាល់ និងមានប្រតិកម្មចំពោះម្ចាស់ឆ្នោតតាមមណ្ឌលពួកគេ។

ខុមហ្វ្រែលអំពាវនាវឱ្យគណៈកម្មាធិការកំណត់អាសនៈរដ្ឋសភា រាជរដ្ឋាភិបាល និងរដ្ឋសភា ពិចារណាក្នុងការបង្កើនចំនួនអាសនៈរដ្ឋសភាដើម្បីស្របច្បាប់បោះឆ្នោត ពង្រឹងប្រជាធិបតេយ្យ និងអភិបាលកិច្ច។ ម្យ៉ាងទៀតការបង្កើនសមត្ថភាពលទ្ធភាព និងថវិកាដល់រដ្ឋសភា និងអ្នកតំណាងរាស្ត្រ ពិតជាមានសារៈសំខាន់។ ចំពោះថវិកាអាចកាត់បន្ថយការចំណាយចរន្តរបស់ក្រសួងមួយចំនួន ប៉ុន្តែផ្ទេរឱ្យទៅរដ្ឋសភា និងអ្នកតំណាងរាស្ត្រ។

ការផ្សាយសម្លេងសង្គមស៊ីវិល

- » ផ្សាយផ្ទាល់រាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.៣០ នាទី— ៨.៣០ នាទីព្រឹក
- » តាមរយៈ វិទ្យុ FM 105 MHz (ភ្នំពេញ)
- » ចូលរួមតាមលេខ ៖ 023 88 57 45, 016 54 43 98, 012 43 34 37
- » ផ្ញើសារជាអក្សរ (SMS) ៖ 017 91 92 80
- » អ៊ីម៉ែល ៖ comfrel@online.com.kh
- » គេហទំព័រ ៖ www.comfrel.org/voc

សម្លេងសង្គមស៊ីវិល
VOC
គម្រោងសម្រាប់ការពង្រឹងសកម្មភាពសង្គមស៊ីវិល

សហការ និងដលិតដោយ

ឧបត្ថម្ភដោយ

ការបោះឆ្នោត និងគណនាទិន្នន័យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រូបតែកែចំរើ

តារាង (១) អាចពន្យល់ថា ប្រព័ន្ធបោះឆ្នោតអាចឱ្យគណនាបានជាមុននូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ ២០១២ ហេតុដូច្នោះហើយ គណបក្សហ៊្វិនស៊ិនប៊ិច និងនរោត្តម រណបូទិ៍ បានសម្រេចមិនចូលរួម បើទោះបីគណបក្សខ្លួនមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រោះចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ពួកគេមិនមានចំនួនគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈណាមួយនោះទេតាមរយៈការបោះឆ្នោតនេះ។

(១) តារាងប៉ាន់ប្រមាណជាមុននៃលទ្ធផលអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ ២០១២

មណ្ឌលភូមិភាគ	ចំនួនអាសនៈតាមភូមិភាគ	ការគណនាជាមុននៃលទ្ធផលអាសនៈដែលគណបក្សនយោបាយអាចទទួលបាន ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ ២០១២					
		គណបក្សប្រជាជនកម្ពុជា		គណបក្សសមរង្ស៊ី		គណបក្សហ៊្វិនស៊ិនប៊ិច និង គណបក្សនរោត្តម រណបូទិ៍	
		ចំនួនអាសនៈ អាចទទួលបាន ក្នុងការបោះឆ្នោតឆ្នាំ២០១២	ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០០៧	ចំនួនអាសនៈ អាចទទួលបាន ក្នុងការបោះឆ្នោតឆ្នាំ២០១២	ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០០៧	ចំនួនអាសនៈ អាចទទួលបាន ក្នុងការបោះឆ្នោតឆ្នាំ២០១២	ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០០៧
ភូមិភាគទី១	៦	៤	៣៩៤	២	២៦៦	០	៤
ភូមិភាគទី២	៨	៦	៨៦៧	២	៣៩៤	០	៩២
ភូមិភាគទី៣	៥	៤	៧៨១	១	២៦៩	០	១០
ភូមិភាគទី៤	១០	៨	១៤៨៣	២	៤៨៣	០	១៧០
ភូមិភាគទី៥	៧	៦	៩៧៥	១	២៦៩	០	៧១
ភូមិភាគទី៦	៧	៦	១០៥៣	១	២៨៥	០	៧២
ភូមិភាគទី៧	៨	៧	១២៣៨	១	៣៤៥	០	១១៩
ភូមិភាគទី៨	៦	៥	១២០២	១	៣៤៩	០	១៦១
អាសនៈសរុប	៥៧	៤៦	៧៩៩៣	១១	២៦៦០	០	៦៩៩

(២) តារាងគណនាជាមុននៃលទ្ធផលអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ ២០១២

តារាង(២)នេះគឺបង្ហាញការប៉ាន់ប្រមាណចំនួនសមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ីដែលរកឃើញចំនួនអាសនៈរបស់គណបក្សទាំងនេះ។ ក្នុងតារាងនេះការគណនាសន្មត់ថាសមាជិកក្រុមប្រឹក្សាឃុំ

មណ្ឌលភូមិភាគ	ចំនួនអាសនៈតាមភូមិភាគ	ចំនួនអាសនៈគណបក្សប្រជាជនកម្ពុជាអាចទទួលបាន ក្នុងការបោះឆ្នោតឆ្នាំ២០១២	ចំនួនអាសនៈដែលគណបក្សសមរង្ស៊ីអាចទទួលបាន ក្នុងការបោះឆ្នោតឆ្នាំ២០១២
ភូមិភាគទី១	៦	៤	២
ភូមិភាគទី២	៨	៦	២
ភូមិភាគទី៣	៥	៤	១
ភូមិភាគទី៤	១០	៨	២
ភូមិភាគទី៥	៧	៦	១
ភូមិភាគទី៦	៧	៦	១
ភូមិភាគទី៧	៨	៧	១
ភូមិភាគទី៨	៦	៥	១
អាសនៈសរុប	៥៧	៤៦	១១

សង្កាត់របស់គណបក្សហ៊្វិនស៊ិនប៊ិច និងគណបក្សនរោត្តមរណបូទិ៍ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សហ៊្វិនស៊ិនប៊ិច និងគណបក្សនរោត្តម រណបូទិ៍ បន្តគាំទ្រ ឬមានសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំងពីរនេះក៏អាចចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានអាសនៈចំនួន២ ដែលនឹងត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើន។ ទោះបីយ៉ាងនេះគណបក្សហ៊្វិនស៊ិនប៊ិច និងគណបក្សនរោត្តមរណបូទិ៍



ក៏អាចចរចាជាមួយគណបក្សសមរង្ស៊ី ដើម្បីបានអាសនៈកើនឡើងដែរ។ បើសមាជិកក្រុមប្រឹក្សាយុវស្ម័យសង្កាត់ទាំងអស់ របស់គណបក្សហ៊ុនស៊ុនប៊ុច និងគណបក្សនរោត្តមរណបុទ្ធិ បានបោះជ្រើសគណបក្សសមរង្ស៊ីនោះចំនួនអាសនៈ របស់គណបក្សសមរង្ស៊ី និងកើនឡើងរហូតដល់ចំនួន១៧អាសនៈ មានន័យថា កើនលើសរហូតដល់ ៦ អាសនៈ។

គួររំលឹកផងដែរថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ មានកើតវិបត្តិនយោបាយធ្ងន់ធ្ងរក្នុងការរៀបចំរដ្ឋសភា និងរាជ រដ្ឋាភិបាល។ ព្រឹទ្ធសភាត្រូវបានបង្កើតឡើងតាមការចាត់តាំងពីគណបក្សនយោបាយក្រោមពិធីសារថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដោយសំអាងហេតុសម្របសម្រួលផ្នែកនយោបាយ។ ក្រោមលេសស្ថានភាពនយោបាយ អ្នកតំណាង រាស្ត្រ គណបក្សកាន់អំណាចបានប្រញាប់ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៩៩ ដោយបញ្ចូលព្រឹទ្ធសភា ជា ស្ថាប័នកំពូលមានអំណាចនីតិបញ្ញត្តិដូចសភាដែរ ទោះបីជាមានការរិះគន់ និងតវ៉ាជាច្រើនពីប្រពន្ធនៃការបង្កើតព្រឹទ្ធ សភានេះ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០០៥ ទើបមានការបង្កើតច្បាប់ស្តីពីការជ្រើសតាំងរដ្ឋសភា ហើយការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។ ក្នុងកំឡុងពេលបោះឆ្នោត លើកនោះ មានកើតបញ្ហាច្រើនអំពីការទិញសមាជិកក្រុមប្រឹក្សាយុវស្ម័យ សង្កាត់ ពីគណបក្សកាន់អំណាច និងការទប់ទល់ វិញ ដោយគណបក្សប្រឆាំងដាក់សម្ពាធសមាជិកក្រុមប្រឹក្សាយុវស្ម័យចំនួនឱ្យស្បថថានឹងបោះឆ្នោតឱ្យគណបក្សរបស់ខ្លួន ទោះបីយ៉ាងនេះ មានការប្រែប្រួលសម្លេង និងអាសនៈ ១% - ២% តែប៉ុណ្ណោះ។ ព្រឹទ្ធសភាមានភារកិច្ចសម្រប សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល តែសកម្មភាពដែលព្រឹទ្ធសភាតម្រូវឱ្យផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានា ស្ទើរតែគ្មានឥទ្ធិពលអ្វីទាំងអស់ក្នុងការកែលម្អសេចក្តីព្រៀងច្បាប់។

តួនាទីសំខាន់របស់ព្រឹទ្ធសភាដែលព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់ព្រះរាជយោបល់នៅសម័យប្រជុំដំបូង នៃព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី២០ខែមិថុនាឆ្នាំ២០០៦ មិនត្រូវបានកែលម្អ និង/ឬអនុវត្តនៅឡើយ។ ព្រះរាជ យោបល់សម្រាប់តួនាទីព្រឹទ្ធសភា រួមមាន ការធ្វើឱ្យអំណាចរដ្ឋមានតុល្យភាព ការចូលរួមសកម្មក្នុងពង្រឹងប្រជាធិបតេ យ្យភារូបនីយកម្ម និងការអនុវត្តគោល នយោបាយវិបដ្ឋការ និងវិសហមជ្ឈការ។

ថវិកាជាតិ (បានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ការជួល ការលក់សម្បត្តិរដ្ឋ និងការខ្ចីបុល) បានចូលរួមក្នុង ការចំណាយរបស់ព្រឹទ្ធសភាកើនឡើង រហូតដល់ជិត ១០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងន័យនេះ តួនាទីព្រឹទ្ធសភា គួរ ត្រូវកែទម្រង់ និងពង្រឹង ដើម្បីឱ្យសក្តិសមនឹងការចំណាយនៃថវិកាជាតិម្យ៉ាងឆ្លើយតបព្រះរាជយោបល់របស់ព្រះមហា ក្សត្រ ហើយក៏បង្កើតប្រសិទ្ធភាពនៃអាទិភាពរបស់ស្ថាប័នព្រឹទ្ធសភា។

គួរឱ្យចាប់អារម្មណ៍ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣នេះ មានពាក្យបណ្តឹងច្រើនទាក់ទង នឹងបញ្ជីឈ្មោះព្រោះចំនួនអ្នកបោះឆ្នោតតិច គណបក្សនយោបាយត្រូវការត្រួតពិនិត្យឱ្យហ្មត់ចត់ និងប្រយោជន៍ប្រយោជន៍។ នៅដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ/ខប) ចំនួន ២១ បានទទួលពាក្យបណ្តឹងសរុប ៧២ បណ្តឹង (គណបក្សសមរង្ស៊ីចំនួន ២៥បណ្តឹង គណបក្សប្រជាជនកម្ពុជាចំនួន ៧បណ្តឹង គណបក្សនរោត្តម រណបុទ្ធិចំនួន៥ ...

ការបោះឆ្នោត និងគុណតម្លៃព្រឹទ្ធសភា ត្រូវតែកែចំរើ

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ២៥បណ្តឹង និងប្រជាពលរដ្ឋចំនួន ១០បណ្តឹង) ដែលបានដាក់ពាក្យបណ្តឹងសុំកែតម្រូវឈ្មោះ កែទិន្នន័យ លុបឈ្មោះ និងបញ្ចូលឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោតដំបូង។ មានត្រឹមបណ្តឹងចំនួន៣ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកសវនាការដោះស្រាយ ដោយក្នុងនោះ គ.ជ.ប បានសម្រេចលុបឈ្មោះចំនួន ៤ នាក់ចេញពីបញ្ជីបោះឆ្នោតដំបូង និងបញ្ចូលឈ្មោះថ្មីចំនួន ៣ នាក់ក្នុងបញ្ជីបោះឆ្នោតដំបូង និងមិនបញ្ចូលឈ្មោះចំនួន ១នាក់ ក្នុងបញ្ជីបោះឆ្នោត ដោយសារគ្មានប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ។

ប្រធានស្តីទី គណបក្សសមរង្ស៊ី លោក គង់ គាំ ត្រូវបានបណ្តាញសារព័ត៌មានស្រង់សម្តី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ថា «ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសមរង្ស៊ី នឹងត្រូវធ្វើសច្ចាប្រណិធាន ឬសម្បថរបស់ខ្លួននៅតាមបណ្តាស្រុក នៅតាមភូមិភាគនីមួយៗ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ ដែលជាថ្ងៃបើកយុទ្ធនាការយោសនាបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៣។» លោក ចាត់ទុកថា «រឿងស្បថនេះ ជារឿងដែលអ្នកជាប់ឆ្នោតបង្ហាញភាពស្មោះត្រង់ជាមួយនឹងប្រជាពលរដ្ឋ ហើយពិធីសម្បថលើកនេះ កើតឡើងក៏ដោយសារតែមានការទិញដូរទឹកចិត្ត ឬគម្រាមអ្នកបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសមរង្ស៊ី ឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាផងដែរ»។ គណបក្សសម រង្ស៊ី ជាញឹកញាប់តែងតែសម្តែងការមិនពេញចិត្តចំពោះ ដំណោះស្រាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះបណ្តឹងដែលបានដាក់ពាក្យដោយគណបក្សរបស់ខ្លួន ជាក់ស្តែងដូចជា បណ្តឹងកាលពីពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៦ ប្តឹងមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបានប៉ុនប៉ងទិញ ឬគម្រាមសមាជិករបស់គណបក្សសមរង្ស៊ី ដោយមានទាំងខ្សែអាត់សម្លេងជាកសុតាង តែត្រឡប់មិនត្រូវបានដោះស្រាយដោយ គ.ជ.ប ទេ។

មានទទ្ទឹករណ៍មួយចំនួនស្តីពីការទិញទឹកចិត្ត ឬបញ្ចុះបញ្ចូលសកម្មជនគណបក្សសមរង្ស៊ីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២ រួមទាំង សេចក្តីថ្លែងការណ៍មួយរបស់ គណបក្សសមរង្ស៊ី ដែលបានរៀបរាប់ពី រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងសកម្មជនគណបក្សសិទ្ធិមនុស្សមួយចំនួននៅខេត្តកំពង់ចាម បានបញ្ចុះបញ្ចូលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសមរង្ស៊ីក្នុងឃុំអង្គរ ស្រុកកងមាស ឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ លើសពីនេះទៀត ក្នុងសេចក្តីថ្លែងការណ៍បន្តបន្ទាប់របស់ គណបក្សសមរង្ស៊ី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១១ បង្ហាញថា សកម្មជនគណបក្សសមរង្ស៊ី ៥ រូបនៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានលោក ហ៊ុន ម៉ានិត កូនរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានលួងលោម និងទិញទឹកចិត្តឱ្យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណបក្សប្រជាជនកម្ពុជា ដោយបានផ្តល់ប្រាក់ចំនួនពី ៥០០ដុល្លារ ទៅ ៧០០ដុល្លារសហរដ្ឋអាមេរិក ក្នុងម្នាក់ៗ។ ព្រឹត្តិការណ៍នេះ អាចនាំឱ្យគណបក្សសមរង្ស៊ីរឹតតែមានការភិតភ័យចំពោះការទិញទឹកចិត្តរបស់គណបក្សកាន់អំណាច។

នាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបច្ចុប្បន្ន បានថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាបត្រជូននិស្សិតមួយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ថា យន្តការផ្ទៃក្នុងរបស់គណបក្សសមរង្ស៊ី ដែលតម្រូវឱ្យមន្ត្រីជាប់ឆ្នោតរបស់ខ្លួនស្បថថា ត្រូវតែបោះឆ្នោតឱ្យគណបក្សនេះ ហើយដកហូតទូរស័ព្ទនៅមុនថ្ងៃបោះឆ្នោតព្រឹទ្ធសភាមួយថ្ងៃជា «ការរំលោភសិទ្ធិមនុស្ស»។ តែវិធីបែបនេះ គណបក្សប្រជាជនកម្ពុជាក៏ធ្លាប់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា មានការអនុវត្តសម្បថដូចគ្នាចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួន កាលពីយុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០០៨ ផងដែរ។

ប្រសិនបើពិធីសម្បទ ឬសច្ចាប្រណិធានរបស់សមាជិកគណបក្សនយោបាយ ប្រារព្ធឡើងក្រោយការបោះឆ្នោត នោះមិនមែនជាការរំលោភសិទ្ធិមនុស្សទេ។ ការរៀបចំពិធីសច្ចាប្រណិធានអាចជានីតិវិធីមុនពេលឡើងកាន់តំណែង នានា។ ប៉ុន្តែសម្រាប់កំឡុងពេលបោះឆ្នោត ពិសេសដំណាក់កាលយោសនាបោះឆ្នោត ឬថ្ងៃបោះឆ្នោតការរៀបចំ សម្បទ ឬសច្ចាប្រណិធានរបស់សមាជិកគណបក្សនយោបាយ អាចជាការដាក់សម្ពាធដល់អ្នកបោះឆ្នោត អំពីការ បញ្ចេញឆន្ទៈដោយសេរីនៃការបោះឆ្នោត ហើយបំពានដល់គោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ និង រំលោភច្បាប់បោះឆ្នោតនៅកម្ពុជា។



រូបភាព : ECCC

ខុមហ្វ្រែល ចាត់ទុកថា ការប៉ុនប៉ង ទិញសន្លឹកឆ្នោត គម្រាមដកតួនាទី ឬ ផ្តល់តួនាទី ការតម្រូវឱ្យអង្គបោះឆ្នោត ធ្វើសម្បទ ឬសច្ចាប្រណិធាន សន្យា បោះឆ្នោតជូនគណបក្សរបស់ខ្លួនក្នុង កំឡុងពេលបោះឆ្នោតព្រឹទ្ធសភានេះ ជាទង្វើ ខុសច្បាប់បោះឆ្នោតកម្ពុជា (មាត្រា ៣៣ថ្មី នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា) និងខុសគោលការណ៍សកលនៃការ គោរពឆន្ទៈដោយសេរីរបស់អ្នកបោះ ឆ្នោត។ គណបក្សនយោបាយគួរតែ

ព្រឹទ្ធសភា រៀបចំសិក្ខាសាលា ពិការវិន័យរបស់សាលាក្តីខ្មែរក្រហម កាលពីខែវិច្ឆិកា ២០១០ មានទំនុកចិត្តលើសមាជិករបស់ខ្លួន ហើយគួរតែមានឧត្តមគតិការពារសេរីភាពអ្នកបោះឆ្នោត មិនមែនចងក្រងយុទ្ធ សាស្ត្រវិវត្តិតន្ទ្រះអ្នកបោះឆ្នោតដើម្បីតែសក្តានុពលរបស់គណបក្សនយោបាយ និងលទ្ធផលបោះឆ្នោតប៉ុណ្ណោះ ទេ។

ខុមហ្វ្រែល ផ្តល់អនុសាសន៍ថា ក្នុងករណី មិនមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើ ប្រព័ន្ធបោះឆ្នោតអសកលជ្រើសតាំងព្រឹទ្ធសភា ក៏ដោយ ប្រព័ន្ធបោះឆ្នោតនេះគួរត្រូវបានបើក ចំហរបង្កើនការចូលរួម និងមានតម្លាភាពឱ្យ ច្រើន ដោយបង្កើនអង្គបោះឆ្នោត និងអ្នកបោះ ឆ្នោតរួមមាន អង្គវិជ្ជាជីវៈ តំណាងកសិករ តំណាងកម្មករ តំណាងគ្រូពេទ្យ។ល។ ប្រព័ន្ធ បោះឆ្នោតនេះក៏ត្រូវឱ្យអ្នកបោះឆ្នោត ជ្រើស រើសបុគ្គលបេក្ខជនដែលមកពីគណបក្សនយោបាយ ឬក្រុមឯករាជ្យផ្សេងទៀត។ នៅពេលសមាជិកព្រឹទ្ធសភាដែល កើតពីប្រព័ន្ធបោះឆ្នោតខាងលើ នោះគេគួរបន្ថែមតួនាទី និងសិទ្ធិអំណាចទាក់ទិនការអនុម័តយល់ព្រម ឬជំទាស់លើ ការបង្កើនស្ថាប័ន ឬអង្គការ ឬការជ្រើសរើសសមាជិកដូចជា ក្រុមប្រឹក្សាជាតិ គណៈកម្មាធិការជាតិ។ល។ ព្រឹទ្ធសភា ត្រូវបង្កើនការអនុវត្តយ៉ាងសកម្មក្នុងការរៀបចំសមាជសភា ដើម្បីពិភាក្សាលើបញ្ហាជាតិសំខាន់ៗ ដូចជានយោបាយ ការបរទេស ថវិកាជាតិ គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។



រូបភាព : AKP

កិច្ចប្រជុំ គណៈកម្មាធិការសមាជ រដ្ឋសភា និងព្រឹទ្ធសភា កាលពីខែមេសា ២០១១



មួយដើម្បីភ្ជាប់ទំនាក់ទំនង ជាអាទិ៍ ពលរដ្ឋជាច្រើនអាច រាយការណ៍អំពីភាពមិនប្រក្រតី ឬឧបសគ្គហេតុផ្សេងៗ ទាក់ទងនឹងការបោះឆ្នោត ដែលនឹងបង្ហាញជូននៅលើ ផែនទីអ៊ីនឡាញភ្លាមៗ ក្រោយពីសមាជិកគ្រប់គ្រងបាន បញ្ជាក់ទទួលស្គាល់។

ការឈានជួបយុវជន

យុវជនប្រហែលជា ១.២លាននាក់ នឹងមានសិទ្ធិ ស្របច្បាប់ដើម្បីបោះឆ្នោតលើកដំបូង ប៉ុន្តែមានយុវជន តិចតួចប៉ុណ្ណោះដែលបានទៅចុះឈ្មោះបោះឆ្នោត និង ឈរឈ្មោះឱ្យគេបោះឆ្នោត។ ដើម្បីបំពេញបំណង យុវជន ខុមហ្វ្រែលបានបង្កើតបណ្តាញគេហទំព័រសង្គម **ហ្វេសប៊ុក**មួយ បណ្តាញសង្គមទ្វីតទ័រមួយ និង**ប្លុកឌីម** ភាសាមួយ ដែលនឹងអនុញ្ញាតឱ្យមានកិច្ចពិភាក្សាឆ្លើយ ឆ្លងទៅវិញទៅមកដោយដាក់ទិសដៅកំណត់ទុក សម្រាប់តែយុវជន។ ក្នុងកិច្ចសហការណ៍ជាមួយនឹង សមាគមយុវជនជាច្រើន ខុមហ្វ្រែលនឹងបញ្ជូនព័ត៌មាន និងសារជាអត្ថបទ(SMS) រំពាក់ពីព្រឹត្តិការណ៍ទៅកាន់អ្នក បោះឆ្នោតផ្ទៃក្នុងផងដែរ។

ទំនាក់ទំនងក្រៅបណ្តាញអ៊ីនឡាញ និងសហគមន៍ក្នុងបណ្តាញអ៊ីនឡាញ

ខណៈដែលមានពលរដ្ឋច្រើនជាងពាក់កណ្តាល បន្តិចមានទូរស័ព្ទដៃចល័តប្រើប្រាស់ ហើយក្នុងនោះ មានត្រឹម ២.២ % អាចប្រើប្រាស់អ៊ីនធើណែត ការផ្ទេរ ដំណឹងតាមរយៈទូរស័ព្ទចល័ត មានសក្តានុពលសម្រាប់ អភិវឌ្ឍន៍ ប៉ុន្តែទំនាក់ទំនងក្រៅបណ្តាញអ៊ីនឡាញ និង សកម្មភាពក្នុងបណ្តាញអ៊ីនឡាញជាច្រើនទៀតនៅតែ សំខាន់ផងដែរ។ ដោយមានជំនួយពីបច្ចេកវិជ្ជាទំនើប **ហ្វ្រីដមហ្វូន -FreedomFone-** ខុមហ្វ្រែល ផ្តល់ព័ត៌មាន ដែលត្រូវការស្តីពីការបោះឆ្នោត តាមរយៈប្រព័ន្ធទូរស័ព្ទ ឆ្លើយតបរបស់។ ពលរដ្ឋអាចស្តាប់ព័ត៌មានដែលបាន

ថតទុកជាស្រេច ឬបញ្ជូលសម្លេងសាកសួរតាមរយៈ សារជាសម្លេងដែលនឹងត្រូវបានតាមដាន យ៉ាងទៀង ទាត់ដោយបុគ្គលិកខុមហ្វ្រែល។ វិធីទំនាក់ទំនងបែប ប្រពៃណី ដូចជាកម្មវិធីវិទ្យុផ្សាយជាប្រចាំថ្ងៃ ស្ម័គ្រអប់រំ តាមរយៈទូរទស្សន៍ ខិត្តប័ណ្ណផ្សេងៗ និងសិក្ខាសាលា នានា នឹងនៅតែបន្ត តែសំខាន់ព័ត៌មានតាមរយៈបណ្តាញ អ៊ីនឡាញនៅតែអាចចូលទៅរកបាន។

ការភ្ជាប់សហគមន៍ជនបទ ក្រៅពីការបោះឆ្នោត

“សម្លេងម្ចាស់ឆ្នោតកម្ពុជា នឹងបានឮ មិនត្រឹមតែ អំឡុងពេលបោះឆ្នោត ប៉ុន្តែចាប់ពីពេលនេះផងដែរ” លោក បញ្ញា បានសង្កត់ធ្ងន់។ ការភ្ជាប់សហគមន៍ជន បទដាច់ស្រយាលទៅនឹងការអង្កេតតាមដានការ បំពេញមុខងាររបស់មន្ត្រីជាប់ឆ្នោត អាចនឹងជួយ សម្រួលតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត។ នៅក្នុងឃុំចំនួន ១០០ ខុមហ្វ្រែលនឹងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ពារប ក្នុងមួយឃុំដើម្បីរាយការណ៍តាមរយៈសារជាអក្សរស្តីពី **ប័ណ្ណពិន្ទុអ្នកបោះឆ្នោត** ដែលនឹងអនុញ្ញាតឱ្យមានការ តាមដានតម្រូវការអាទិភាពដែលត្រូវបានកំណត់មុន ពេលបោះឆ្នោត។ អ្នកស្ម័គ្រចិត្តនឹងរាយការណ៍ព័ត៌មាន នានា ពីសហគមន៍ និងចែកផ្សាយព័ត៌មានដែលពួកគេ បានទទួលទៅសហគមន៍វិញ តាមរយៈសារជាអក្សរ។ ខុមហ្វ្រែលបន្តស្វែងរកឱកាសពីបច្ចេកវិជ្ជាថ្មីជា ច្រើនទៀត *“ក្រុមហ៊ុនឥណ្ឌាមួយនឹងផលិតកុំព្យូទ័រ សម្រាប់អានដែលមានតម្លៃត្រឹមតែ៣៥ដុល្លារសហរដ្ឋ។ ហេតុអ្វីមិនប្រើផលិតផលប៉ះអេក្រង់ទាំងនោះសម្រាប់ អប់រំពលរដ្ឋ និងអង្កេតតាមដាននៅក្នុងតំបន់ជនបទ?”* លោក បញ្ញា ដឿនឆ្ងល់។ ពិតណាស់ នៅមានកន្លែង ទំនេរសម្រាប់ការបង្កើតថ្មី។

អត្ថបទប្រែសម្រួលពី Oxfam Novib
Writers : Miriam Rau & Judith Veenkamp



សេចក្តីប្រកាសនៅទីក្រុងហ្សាកាតា ស្តីពី សហគមន៍បោះឆ្នោតអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១



មេដឹកនាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងជំនួបកិច្ចប្រជុំកំពូលប្រទេសអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១១

យើង ជាសមាជិកនៃស្ថាប័នគ្រប់គ្រងការបោះឆ្នោត ជាតិ តំបន់ និង អង្គការនិងវិទ្យាស្ថានអន្តរជាតិ អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ គ្រូហ្វឹកហាត់ អ្នកឯកទេស និងតំណាងមកពី សហគមន៍ការទូត និងបណ្ឌិតសភា ទាំងអស់គ្នាធ្វើការងារនៅលើវិស័យ ការបោះឆ្នោតក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងវេទិកាស្ថាប័នគ្រប់គ្រងការបោះឆ្នោតអាស៊ាន លើកទី១ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣-០៥ ខែតុលា ឆ្នាំ២០១១។

សូមកោតសរសើរ ចំពោះសេចក្តីថ្លែងហេតុបើកកម្មវិធី ដោយឯកឧត្តម បណ្ឌិត **ស៊ីស៊ីឡូ បាមបាង យុដូយូណូ** (Dr. Susilo Bambang Yudhoyono) ប្រធានាធិបតីនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងជំនឿរបស់លោកដែលថា ប្រជាធិបតេយ្យគឺបានបង្ហាញ នៅក្នុងការបោះឆ្នោតដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា។

សូមស្វាគមន៍ ចំណាប់អារម្មណ៍ដោយ តំណាងអគ្គលេខាធិការអាស៊ាន ចំពោះតួនាទីនៃស្ថាប័នគ្រប់គ្រងការបោះឆ្នោត នៅក្នុងការអនុវត្តប្រជាធិបតេយ្យដ៏ស៊ីជម្រៅ ក្នុងបណ្តាប្រទេសជាសមាជិក ហើយយល់ស្របថា វេទិកាដូចនេះអាចជួយធ្វើឱ្យមាន វិភាគទានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពង្រឹងតួនាទីនៃស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅទូទាំងអាស៊ីអាគ្នេយ៍។

ទទួលស្គាល់ ការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រការអប់រំបន្ត និងការផ្លាស់ប្តូរពិសោធន៍រៀនសូត្រពីគ្នាដើម្បីធ្វើឱ្យប្រសើរឡើងគុណភាពបោះឆ្នោតនៅក្នុងតំបន់។

សូមអរអាង ទស្សនៈរបស់ វិទ្យាស្ថានជំនួយបោះឆ្នោត និងប្រជាធិបតេយ្យ (IDEA) ដែលថា ប្រជាធិបតេយ្យ មិនអាចត្រូវ បានដាក់ចូលដោយភាគីខាងក្រៅ ឬត្រូវបាននាំចេញ ហើយហេតុដូច្នេះ អាចត្រឹមកសាងស្ថាបនាពីខាងក្នុង។

ទទួលស្គាល់ ថា អាជ្ញាធរគ្រប់គ្រងបោះឆ្នោត គឺជាស្ថាប័នប្រជាធិបតេយ្យដ៏សំខាន់មួយដែលដើរតួនាទីសំខាន់នៅក្នុងការ កំណត់ ភាពជឿជាក់ និងធម្មនុរូបភាព នៃការបោះឆ្នោតក្រោមចក្ខុរបស់ប្រជាជននៃរដ្ឋជាសមាជិក និងសុចរិតភាព នៃដំណើរការ នយោបាយ។

ប្រាប់ ឆន្ទៈរបស់យើងនៃការលើកកម្ពស់ការផ្លាស់ប្តូរជាទៀតទាត់នៃគំនិត និងបទពិសោធន៍ក្នុងចំណោមសហគមន៍បោះ ឆ្នោតមួយ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីថ្លែងបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងការបោះឆ្នោត និងតួនាទីរបស់វាក្នុងក្របខណ្ឌការងារ ប្រជាធិបតេយ្យ រាប់បញ្ចូលទាំង យុត្តិធម៌សម្រាប់ការបោះឆ្នោត ការអង្កេតការណ៍បោះឆ្នោត សមភាពយេនឌ័រ និងការបោះឆ្នោត ការ ចូលរួមរបស់ពលរដ្ឋក្នុងការបោះឆ្នោត ការសិទ្ធិប្រើប្រាស់ស្មើគ្នាសម្រាប់ពលរដ្ឋពិការ និងក្រុមងាយរងគ្រោះដទៃទៀត ហិរញ្ញវត្ថុគណ បក្សពេលវេលាសនា ជម្លោះបោះឆ្នោត និងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការបោះឆ្នោត។

ហេតុដូច្នោះ យើង

បញ្ជាក់ថា ប្រជាធិបតេយ្យ គឺតម្លៃជាសកលមួយដែលផ្អែកលើការបង្ហាញនូវដោយសេរីរបស់ពលរដ្ឋដើម្បីកំណត់ការចូលរួមនយោបាយ សេដ្ឋកិច្ច សង្គម និងប្រព័ន្ធរដ្ឋបាលរបស់ពួកគេ។

បញ្ជាក់ថា ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស និងសេរីភាពសំខាន់ គឺពឹងពាក់អាស្រ័យ និងបន្ថែមកម្លាំងឱ្យគ្នាទៅវិញទៅមក។

ទទួលស្គាល់ សារសំខាន់នៃប្រព័ន្ធយុត្តិធម៌សម្រាប់ការបោះឆ្នោតដ៏មានប្រសិទ្ធភាពមួយ និងការចូលរួមដ៏សម្បើមលើសលប់របស់ពលរដ្ឋក្នុងការដឹកនាំ និងអង្កេតការណ៍បោះឆ្នោតដើម្បីធានាសុចរិតភាព និងធម្មនុប្បភាពនៃការបោះឆ្នោត។

ទទួលស្គាល់ សារសំខាន់នៃការអង្កេតការណ៍បោះឆ្នោតទាំងថ្នាក់មូលដ្ឋាន និងអន្តរជាតិ ក្នុងការការពារសុចរិតភាព និងកសាងជំនឿចិត្តនៃដំណើរការបោះឆ្នោត។

អំពាវនាវ ឱ្យមានការចាប់អារម្មណ៍យ៉ាងគ្រឹកគ្រងចំពោះសារសំខាន់នៃការលើកស្ទួយសិទ្ធិពលរដ្ឋពិការ និងផ្នែកដែលងាយរងគ្រោះដទៃទៀត និងសមភាពយេនឌ័រក្នុងនយោបាយ និងបរិបទសង្គម និងលើកអំណាចជូនស្ត្រីក្នុងការដឹកនាំ និងចាត់ចែងរដ្ឋបាលបោះឆ្នោត។

លើកស្ទួយ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទុកជាជំរុញវារៈថ្នាក់ជាតិមួយ ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

លើកទឹកចិត្ត ឱ្យមានការអនុវត្តយ៉ាងប្រសើរនៃបទប្បញ្ញត្តិស្តីពី គណបក្សនយោបាយ និងហិរញ្ញវត្ថុពេលយោសនាបោះឆ្នោត។

ទទួលស្គាល់ តម្រូវការដើម្បីដោះស្រាយប្រឈមនៃបញ្ហា និងកាត់បន្ថយសក្តានុពលនៃអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោត ដែលជាទម្រង់នៃអំពើហិង្សានយោបាយមួយ។

ដឹងច្បាស់ ការពិចារណាដោយប្រយ័ត្នប្រយែង មុនពេលសម្រេចចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការបោះឆ្នោត។

ខំយ៉ាងខ្លាំង ដើម្បីធ្វើឱ្យចម្រើន សេចក្តីថ្លៃថ្នូរ គ្មានការរើសអើង និងការដឹកនាំការបោះឆ្នោតដែលមានគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវកម្រិតបទដ្ឋានអប្បបរមានៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

សម្របសម្រួល ជាមួយនឹងសហគមន៍បោះឆ្នោតពិភពលោក និងថ្នាក់តំបន់ដទៃទៀត។

សន្យា ដើម្បីចាប់ផ្តើមធ្វើ និងគាំទ្រសេចក្តីប្រកាស ដែលមានគោលដៅគាំទ្រស្ថាប័នគ្រប់គ្រងការបោះឆ្នោតបន្ថែមទៀត ក្នុងកិច្ចប្រជុំប្រឈមមុនពេល និងពង្រឹងដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យក្នុងបណ្តាប្រទេសសមាជិក។

យល់ព្រម ដើម្បីដាក់ការបង្កើតសហគមន៍បោះឆ្នោតអាស៊ីអាគ្នេយ៍ និងដើម្បីគាំទ្រការចាប់ផ្តើម ដោយស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅត្រឹមចុងឆ្នាំ២០១៣។

និង ក្នុងការពិនិត្យពិច័យជាប់ទាក់ទងនឹងសេចក្តីប្រកាសនេះ យើងអំពាវនាវឱ្យអ្នកចូលរួមនៃវេទិកាខាងលើ ដោយឯកត្តជនក្តី និងអង្គការក្តី ធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយយើង ដើម្បីនាំយកនូវបទពិសោធន៍ និងលទ្ធផលនៃវេទិការនេះទៅទាក់ទាញអាជ្ញាធររៀបចំការបោះឆ្នោត គណបក្សនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នដទៃទៀត ពិសេសស្ថាប័នដែលនៅក្នុងសង្គម ទូទាំងប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីខំប្រឹងឱ្យមានវិធីសាស្ត្រជាពហុភាគីដើម្បីធានាអភិក្រមបោះឆ្នោតកាន់តែមានភាពប្រសើរ និងការចូលរួម និងទទួលធ្វើដើម្បីកោះហៅមកប្រជុំគ្នាឡើងវិញ ដើម្បីគូសវាស់ដំណើរការយ៉ាងទៀតទាក់សម្រាប់ភាពប្រសើរឡើងនាពេលអនាគត។



សូមបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងវេទិកាស្ថាប័នគ្រប់គ្រងការបោះឆ្នោតអាស៊ាន លើកទី១ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣-០៥ ខែតុលា ឆ្នាំ២០១១ រួមមាន លោកជំទាវបណ្ឌិត **ស៊ីន ជុំបូ** អនុប្រធាន គ.ជ.ប លោក **គល់ បញ្ញា** នាយកប្រតិបត្តិខុមហ្វ្រែល លោក **ហង្ស ពុទ្ធា** នាយកប្រតិបត្តិនិកហ៊ិច សុទ្ធតែបានចុះហត្ថលេខាទទួលយក (endorsed) សេចក្តីប្រកាសនៅទីក្រុងហ្សាកាតា ស្តីពី សហគមន៍បោះឆ្នោតអាស៊ីអាគ្នេយ៍ឆ្នាំ២០១១។

ស្ថានភាពរបស់ស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់/ស្រុក-ខណ្ឌ



សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលស្ត្រីពីការផ្តល់នំណាចដល់ស្ត្រីក្នុងការសម្រេចចិត្ត នៅខេត្តកំពង់ធំ (ខែកញ្ញា ឆ្នាំ២០១១)

ដើម្បី

ឈានដល់សមភាពយេនឌ័រ និងប្រជាធិបតេយ្យពេញលេញ លុះណា តែគ្រប់សមាជិកភាពនៃស្ថាប័នទាំងអស់ ជាពិសេសសមាជិកភាពនៃស្ថាប័នថ្នាក់ ក្រោមជាតិមានឱកាសធ្វើការរួមគ្នាដោយ គ្មានការរើសអើងពីភេទ ពិការភាព ឬក៏ សមាសភាពគណបក្សនយោបាយ និង ចេះឲ្យតម្លៃគ្នាទៅវិញទៅមក។ សំខាន់ ជាងនេះទៅទៀត អ្នកដឹកនាំរដ្ឋបាលថ្នាក់ ក្រោមជាតិ គណបក្សនយោបាយ ក៏ដូច ជា អ្នកដឹកនាំបុរសត្រូវតែឲ្យតម្លៃលើស្ត្រី ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ ដោយប្រគល់តួនាទី ភារកិច្ច និងសិទ្ធិ អំណាចពេញលេញ ដូចមានចែងក្នុង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋ- បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ហេតុដូច្នេះទើបផ្នែកអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការខុមហ្វ្រែលបានធ្វើការ ឃ្នាំមើល និងសង្កេតលើស្ថានភាពរបស់ ស្ត្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់/ស្រុក-ខណ្ឌ ក្នុងការបំពេញកិច្ចការនៅថ្នាក់មូលដ្ឋាន នៅតំបន់គោលដៅចំនួន ៥ខេត្ត ក្នុង គោលបំណងសិក្សាស្វែងយល់ថា តើស្ត្រី

ជាក្រុមប្រឹក្សាឃុំ/សង្កាត់-ស្រុក/ខណ្ឌ ទទួលបានការគាំទ្រដែរឬទេ? តើស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក/ខណ្ឌដែល មកពីគណបក្សសម្លេងតិចត្រូវទទួលរង ការរើសអើងដែរឬទេ? និងស្វែងយល់ពី ស្ថានភាពបំពេញការងាររបស់ស្ត្រីជាក្រុម ប្រឹក្សាឃុំ/សង្កាត់ ស្រុក/ខណ្ឌ ប្រយោជន៍ ចូលរួមជាវិភាគទាន ជម្រុញឲ្យមានស្ត្រី ចូលរួមបំពេញការងារក្នុងស្ថាប័នរបស់ ខ្លួនដោយសកម្ម និងកាន់តែមានប្រសិទ្ធ ភាពថែមទៀត។

លទ្ធផលរបាយការណ៍ឃ្នាំមើលសង្កេត តាមដានបង្ហាញថា ស្ត្រីនៅតាមមូលដ្ឋាន ជាពិសេសស្ត្រីជាក្រុមប្រឹក្សាឃុំ ស្រុកមាន តួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះ ស្រាយបញ្ហានានាដែលកើតមាននៅតាម ភូមិ ឃុំ ស្រុក ដូចជា អំពើហិង្សាក្នុង គ្រួសារ ការការពារជនរងគ្រោះ ការងារ អភិវឌ្ឍន៍មូលដ្ឋាន សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ បញ្ហាស្ត្រីដែលគ្រោះ ថ្នាក់ពេលសម្រាលកូន ក្មេងទំនើង និង ការជួញដូរស្ត្រី និងកុមារ ជនក្រីក្រ ស្ត្រី ម៉េម៉ាយគ្មានទីពឹង កុមារកំព្រា ជម្ងឺអេដស៍ ការជួសជុលទំនប់ដែលខូចខាត និង

បញ្ហាទំនាស់ដីធ្លី។ ស្ត្រីក៏មានតួនាទីយ៉ាង សំខាន់ក្នុងការអប់រំ និងផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋតាមមូលដ្ឋានអំពីបញ្ហានានា ដូចជា បញ្ហាស្ត្រី និងកុមារ យេនឌ័រ សុខ- ភាពមាតា និងទារក សុខភាពបន្តពូជ អនាម័យក្នុងសហគមន៍(ទឹកស្អាតនិង បង្គន់អនាម័យ)និងផ្សព្វផ្សាយច្បាប់ស្តីពី អំពើហិង្សាក្នុងគ្រួសារ សិទ្ធិស្ត្រី។ មិនតែ ប៉ុណ្ណោះស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក/ខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតស៊ូមតិ បញ្ចុះបញ្ចូលដល់បណ្តា អង្គការនានា និងថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ ជួយដល់ស្ត្រីទីទីលក្រ និងកុមារ កំព្រាឥតទីពឹង ប្រជាជនដែលទទួលការ គាបសង្កត់នៅតាមមូលដ្ឋាន និងបានស្នើ សុំដាក់បញ្ចូលបញ្ហាស្ត្រីក្រីក្រគ្មានប្រាក់ ទៅសំរាលកូននៅមណ្ឌលសុខភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី និងកុមារដាក់បញ្ចូលក្នុងកម្មវិធីវិនិ- យោគឃុំ។

តាមរបាយការណ៍បង្ហាញថាក្រុមគោល ដៅស្ត្រីចំនួន១០,២% មានតួនាទីជា ប្រធានក្រុមប្រឹក្សា។ ៩៨,៤% ត្រូវបាន ក្រុមគ្រួសារគាំទ្រ និង១,៦%ក្រុមគ្រួសារ គាត់ពេលខ្លះគាំទ្រ ពេលខ្លះមិនគាំទ្រ។ ២,៧% មានប្រសាសន៍ថា ញាតិជិតខាង មានអារម្មណ៍រិះគន់គាត់។ ៩៦,៨% មាន ប្រសាសន៍ថា ញាតិជិតខាងមានអារម្ម- ណ៍អបអរសាទរគាត់ និង៥%មានប្រសា- សន៍ថា ញាតិជិតខាងមានអារម្មណ៍មិន សប្បាយចិត្តនឹងពួកគាត់។

ដូច្នេះការគាំទ្រពីក្រុមគ្រួសារ ញាតិមិត្ត ជិតខាងជាកម្លាំងចិត្តមួយដ៏សំខាន់ និង លើកទឹកចិត្តដល់ស្ត្រីក្នុងការចូលរួម និង អនុវត្តសកម្មភាពការងារកាន់តែមាន...

ប្រសិទ្ធភាព។ ទិន្នន័យនេះបង្ហាញថា អ្នកជិតខាងមួយចំនួនតូច នៅមានការរើសអើង និងរិះគន់ស្ត្រី។ ដូច្នោះអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានាត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានអំពីយេនឌ័រ សិទ្ធិស្ត្រី និងសារប្រយោជន៍នៃការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសង្គម។

សំខាន់ជាងនេះ ដើម្បីឲ្យការងាររបស់ស្ត្រីកាន់តែមាននិរន្តរភាព និងប្រសិទ្ធភាពនោះ បុរសជាក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកខណ្ឌ ក៏ដូចជានៅកន្លែងធ្វើការនានា ត្រូវតែផ្តល់ការគាំទ្រ សហការ ការលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រី។

តាមរបាយការណ៍បង្ហាញទៀតថា បុរសតាមមូលដ្ឋានមួយចំនួនមិនទាន់ឲ្យតម្លៃលើការងារ និងការចូលរួមសកម្មភាពសង្គមរបស់ស្ត្រី។ តាមទិន្នន័យបង្ហាញថា ៥៩,២%ត្រូវបានបុរសក្នុងមូលដ្ឋានលើកទឹកចិត្ត និង៣៣,៣%មានប្រសាសន៍ថា បុរសក្នុងមូលដ្ឋានរបស់គាត់មានអារម្មណ៍ធម្មតាចំពោះក្រុមប្រឹក្សាជាស្ត្រី និង ៧,៥% មានប្រសាសន៍ថា ស្ត្រីជាក្រុមប្រឹក្សាទទួលការរិះគន់។ ចំណែកបុរសនៅកន្លែងធ្វើការលើកទឹកចិត្តគាំទ្រស្ត្រីក្រុម

ប្រឹក្សាច្រើនជាងបុរសតាមមូលដ្ឋាន ដូចក្រុមគោលដៅស្ត្រីចំនួន៩៦,២%មានប្រសាសន៍ថា បុរសនៅកន្លែងធ្វើការលើកទឹកចិត្តហើយគាំទ្រ។ ១,៦% ទទួលការរិះគន់ និង២,២% មិនចង់សហការការងារជាមួយ រើសអើង។

លទ្ធផលរបាយការណ៍បង្ហាញថា ក្រុមគោលដៅស្ត្រីចំនួន១៣%មានប្រសាសន៍ថា ស្ត្រីមកពីគណបក្សសម្លេងតិចទទួលការរើសអើងពីសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សសម្លេងភាគច្រើនតាមរូបភាពផ្សេងៗ ដូចជា និយាយថាគ្មានសមត្ថភាពធ្វើជាក្រុមប្រឹក្សា គេមិនចង់រាប់រក លាក់ព័ត៌មាន មិនស៊ូរចង់សហការ មិនប្រគល់ការងារ មិនចែករំលែកការងារ មានការរើសអើងពីបុរស មិនផ្តល់ព័ត៌មានពីគម្រោងការងារ មិនផ្តល់ឱកាសនិងមិនគោរពគាត់ជាក្រុមប្រឹក្សាឃុំ។ តាមទិន្នន័យបង្ហាញថា ក្រុមប្រឹក្សាឃុំជាស្ត្រីចំនួន ២,៣%មិនត្រូវបានប្រធានក្រុមប្រឹក្សាឃុំប្រគល់ភារកិច្ច តួនាទីជូន និង ១៣,៦% ត្រូវប្រធានក្រុមប្រឹក្សាឃុំប្រគល់ភារកិច្ច តួនាទីជូនពួកគាត់ខ្លះ។ របាយការណ៍បង្ហាញទៀតថា សមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី ចំនួនបីរូប ត្រូវបានគេ

បញ្ឈប់ពីការងារ និងដកចេញពីដំណែងគឺ ១) លោកស្រី **យន់ សុខន** សមាជិកក្រុមប្រឹក្សាស្រ្តី នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារមិនគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់បក្ស (គណបក្សជាអ្នកបញ្ឈប់)

២) លោកស្រី **សៀ លត្តិណា** សមាជិកក្រុមប្រឹក្សាស្រ្តីនៅឃុំសេដ្ឋី ស្រុកសាមគ្គី-មានជ័យ ខេត្តកំពង់ឆ្នាំង មិនបានប្រគល់របាយការណ៍ឲ្យបានទៀងទាត់។

៣) លោកស្រី **អេប ចាន់ថន** សមាជិកក្រុមប្រឹក្សាស្រ្តីនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងមានស្ត្រីជាក្រុមប្រឹក្សាឃុំ ២នាក់ ទៀត មិនត្រូវបានគេប្រគល់តួនាទីឲ្យធ្វើការគឺ: លោកស្រី **យន់ សុខន** នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងលោកស្រី **កាន់ សុខន** នៅឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រុមគោលដៅស្ត្រីទាំងអស់បានមានប្រសាសន៍ថា ដើម្បីបង្កើនសមត្ថភាពការងាររបស់ក្រុមប្រឹក្សាជាស្ត្រីឲ្យកាន់តែមានប្រសិទ្ធភាពនោះ បុរសត្រូវជួយផ្តល់កំលាំងចិត្ត ត្រូវបង្កើនការគាំទ្រ ត្រូវផ្តល់សិទ្ធិ និងឱកាសឲ្យស្ត្រីបញ្ចេញមតិយោបល់ ចូលរួមក្នុងកម្មវិធីនានា ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញសមត្ថភាពរបស់ស្ត្រី។ ស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវមានភាពក្លាហាន ត្រូវពិភាក្សា ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាស្ត្រីគ្នាដងជាមួយអ្នកដែលអាចផ្តល់ដំបូន្មានល្អៗ ត្រូវតស៊ូ អត់ធុត់ ស្មោះត្រង់ និងត្រូវចេះជួយគ្នា សាមគ្គីគ្នា ឲ្យតម្លៃគ្នា ចែករំលែកព័ត៌មានឲ្យគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការងារ។ ក្រុមប្រឹក្សាជាស្ត្រីត្រូវ...



សិក្ខាកាមស្ត្រីចូលរួមវគ្គបណ្តុះបណ្តាលស្ត្រីពីការផ្តល់អំណាចដល់ស្ត្រីក្នុងការសម្រេចចិត្ត

ស្ថានភាពរបស់ស្ត្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ / ស្រុក-ខណ្ឌ

ព្យាយាមសិក្សាស្រាវជ្រាវ រៀនសូត្រតាមប្រពន្ធផ្សព្វផ្សាយនានា ដូចជាតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងតាមរយៈវគ្គបណ្តុះបណ្តាលរបស់អង្គការនានា។

ជាសរុប ស្ត្រីជាក្រុមប្រឹក្សាឃុំ ស្រុក ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហានានាដែលកើតមាននៅតាមភូមិ/ឃុំ/ស្រុក និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានអំពីបញ្ហាស្ត្រី និងកុមារ យេនឌ័រ សុខភាពមាតានិងទារក សុខភាពបន្តពូជ អនាម័យក្នុងសហគមន៍ ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ សិទ្ធិស្ត្រី។ មិនតែប៉ុណ្ណោះ ស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក/ ខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិបញ្ចុះបញ្ចូលដល់បណ្តាអង្គការនានា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយដល់ស្ត្រីទីទំលក្រ និងកុមារកំព្រាឥតទីពឹង និងប្រជាជនដែលទទួលការគាបសង្កត់នៅតាមមូលដ្ឋាន។

ទោះបីជាស្ត្រីបានដើរតួនាទីសំខាន់យ៉ាងណាក៏ដោយ ស្ត្រីនៅតែទទួលការរើសអើង មិនសូវផ្តល់ឱកាស មិនសូវឱ្យតម្លៃ និងមានការគំរាមកំហែងពីបុរសនៅឡើយ។ ជាក់ស្តែង ស្ត្រីក្រុមប្រឹក្សាមកពីគណបក្សសំលេងតិចនៅតែទទួលការរើសអើងពីសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សសម្លេងភាគច្រើនដូចជា គេមិនចង់រាប់រក លាក់ព័ត៌មាន មិនសូវចង់សហការ មិនប្រគល់ការងារ មិនចែករំលែកការងារ មានការរើសអើងពីបុរសមិនផ្តល់ព័ត៌មានពីគម្រោងការងារ មិនផ្តល់ឱកាស។ ស្ត្រីជាក្រុមប្រឹក្សាឃុំមួយចំនួនតូចមិនបានទទួលការកិច្ចសោះ និងមួយចំនួនទៀតបានទទួលការកិច្ចខ្លះពីប្រធានក្រុមប្រឹក្សាដើម្បីបំពេញការងារ។

ទាំងនេះជាទង្វើខុសឆ្គង និងរើសអើងចំពោះស្ត្រីដែលមិនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានធានាដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ត្រូវតែមានការកិច្ចទៅតាមតួនាទីរៀងៗខ្លួន។ បុរសនៅក្នុងភូមិ/ឃុំ និងបុរសជាសមាជិកក្រុមប្រឹក្សាមួយចំនួនមិនគាំទ្រស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ ស្រុកទេ ដោយពោលថា ស្ត្រីមិនអាចធ្វើអ្វីកើតទេ ចេះតែបំបៅកូន និងធ្វើកិច្ចការផ្ទះតែប៉ុណ្ណោះ និងមួយចំនួនតូចគាំទ្រស្ត្រីជាសមាជិកក្រុមប្រឹក្សា ។ បុរសជាក្រុមប្រឹក្សាមានការរើសអើង រិះគន់មកលើស្ត្រីថាស្ត្រីធ្វើការអ្វីមួយ ឬសម្រេចការងារអ្វីមួយមិនដូចពួកគាត់ជាបុរស ស្ត្រីធ្វើការនៅទន់ខ្សោយមិនសូវមានភាពក្លាហាន។ បុរសមិនទាន់ឱ្យតម្លៃស្ត្រីពេញលេញ និងមិនទុកចិត្តលើការងារស្ត្រី។



វគ្គបណ្តុះបណ្តាលស្តីពីការផ្តល់សំណាចដល់ស្ត្រីក្នុងការសម្រេចចិត្ត នៅខេត្តកំពង់ចាម (ខែសីហា ឆ្នាំ២០១១)

សំណូមពរ ឬ អនុសាសន៍

-សុំឱ្យក្រសួងកិច្ចការនារី ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជួយបណ្តុះបណ្តាលដល់ស្ត្រីសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខណ្ឌស្តីពីភាពជាអ្នកដឹកនាំ ដើម្បីចាត់ចែងការងារ ដោះស្រាយបញ្ហា និងរបៀបដោះស្រាយទំនាស់នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

-នៅរៀងរាល់ការប្រជុំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សុំឱ្យក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសំរេចចិត្ត ជាពិសេសស្ត្រីជាក្រុមប្រឹក្សាឃុំ/សង្កាត់។

-ក្រុមប្រឹក្សាស្រុក ខណ្ឌ ឃុំ/ សង្កាត់គួរតែបង្កើតប្រពន្ធតាមដាន និងវាយតម្លៃលើការងារ ស្ថានភាពការងាររបស់ស្ត្រីជាក្រុមប្រឹក្សាស្រុក ខណ្ឌ ឃុំ/ សង្កាត់។

-គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២ ត្រូវមានឆន្ទៈក្នុងការដាក់បេក្ខភាពស្ត្រីឈរឈ្មោះភាគច្រើននៅលេខរៀងទី១ ឬពីលេខរៀងទី១ ដល់ទី៣ យ៉ាងហោចឱ្យបាន ៣០ភាគរយ ទើបមានស្ត្រីច្រើនមានឱកាសក្លាយជាប្រធានក្រុមប្រឹក្សា ឬជាមេឃុំចៅសង្កាត់។

-គ្រប់គណបក្សនយោបាយដែលចូល

រួមប្រកួតប្រជែងក្នុងការបោះឆ្នោត គួរផ្តល់ថវិកាសម្រាប់ស្ត្រីក្នុងពេលឃោសនាបោះឆ្នោត ដើម្បីឱ្យស្ត្រីមានឱកាសប្រើប្រាស់សិទ្ធិ និងសមត្ថភាពរបស់ខ្លួននៅទីសាធារណៈ។

-គណបក្សនយោបាយគួរតែមានគោលនយោបាយលើកស្ទួយការចូលរួមរបស់ស្ត្រី តាមរយៈការរក្សាការពារចំនួនស្ត្រី...

អនុសាសន៍កែសម្រួលសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទទួលបានការទុកចិត្តពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត

ដើម្បីឱ្យការបោះឆ្នោតមួយប្រកបដោយ

បរិយាកាសជឿទុកចិត្តពីសំណាក់គណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតបង្កើនតម្លាភាព និងកាត់បន្ថយបណ្តឹងនៅក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវតែជាស្ថាប័នមានអព្យាក្រឹតភាព និងឯករាជភាព។ នៅកម្ពុជាអព្យាក្រឹតភាព និងឯករាជភាពរបស់ស្ថាប័នរដ្ឋដោយឡែកស្ថាប័នរៀបចំការបោះឆ្នោតមិនត្រូវបានធានា បើទោះបីជាមានច្បាប់ចែងអំពីអព្យាក្រឹតភាព និងឯករាជភាពក៏ដោយ។ ក្នុងការអនុវត្តជាក់ស្តែង គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង បង្ហាញការមិនទុកចិត្តយ៉ាងជ្រាលជ្រៅទៅលើសមាសភាព និងការអនុវត្តការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ (គ.ជ.ប) ព្រោះថានីតិវិធីនៃការជ្រើសរើសសមាសភាព គ.ជ.ប ធ្វើឡើងតាមរយៈរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ និងការអនុម័តយល់ព្រមដោយរដ្ឋសភាដែលគេយល់ឃើញថា ជាការស្ថិតនៅក្រោមការត្រួតត្រារបស់គណបក្សកាន់អំណាច។ សម្រាប់អាណត្តិក្រោយ កំណែទម្រង់នៃការជ្រើសរើសសមាសភាព គ.ជ.ប ត្រូវតែធ្វើទៅតាមនីតិវិធីថ្មីមួយ ដែលមានតម្លាភាព ដោយបង្កើតគណៈកម្មការជ្រើសរើសមួយ មានការទុកចិត្តពីគណបក្សនយោបាយប្រកួតប្រជែង និងឯករាជ្យពីរាជរដ្ឋាភិបាល។

ដូច្នេះដើម្បីសម្រេចឱ្យបាននូវការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១២ ខាងមុខជាបន្ទាន់ ការធ្វើឱ្យមានការទុកចិត្តពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង អង្គការ និងគណបក្សនយោបាយផ្សេងៗ គឺជាការចាំបាច់បំផុត។ តំណាងគណបក្សនយោបាយ ស្ថាប័ន និងបុគ្គលដែលបានចុះហត្ថលេខានៅខាងក្រោម សូមផ្តល់ជាអនុសាសន៍ ជាវិធានការបណ្តោះអាសន្នជូនទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលការអនុវត្តនៃការជ្រើសរើសសមាជិក សមាជិកានុវិសមាសភាពរបស់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយផ្អែកទៅលើរូបមន្តយ៉ាងហោចណាស់មាន១(មួយ)នាក់ ដែលមកពីគណបក្សនយោបាយនីមួយៗដែលមានអាសនៈនៅក្នុងរដ្ឋសភា។ សមាសភាពនៃគណៈកម្មការទាំងអស់នេះ ត្រូវតែ

បានជ្រើសរើសទៅតាមលក្ខណៈវិនិច្ឆ័យដែលមាននៅក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ សមាជិកនៃគណៈកម្មការទាំងនេះ ដែលត្រូវបានជ្រើសតាំង ត្រូវតែគោរពតាមលក្ខខណ្ឌទូទៅរបស់ គ.ជ.ប។

ដោយផ្អែកទៅលើ ៖

១-វេទិកាសាធារណៈស្តីពី ការកំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យ ដែលបានរៀបចំដោយ គណៈកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតដោយមានការគាំទ្រមូលនិធិពី UNDP Cambodia ក្នុងខេត្តបួនផ្សេងៗគ្នា ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១០។ នៅក្នុងនោះសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ បានជាប់ជាបញ្ហាអាទិភាពមួយនៅក្នុងវេទិកាសាធារណៈសម្រាប់លើកយកមកពិភាក្សានិងផ្តល់អនុសាសន៍ សម្រាប់ធ្វើការកែសម្រួល។ អ្នកចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវេទិកាបានបោះឆ្នោតគាំទ្រការកែលំអ លើសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានី ខេត្ត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត។ យោបល់សម្រាប់កែលំអនេះ គឺថាត្រូវមានសមាសភាពចម្រុះ មកគ្រប់ពីគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ឬក្រុមប្រឹក្សាឃុំ សង្កាត់ពេលបច្ចុប្បន្ន។

២-កិច្ចពិភាក្សាពិគ្រោះយល់រវាងគណៈប្រតិភូនៃអង្គការខុមហ្វ្រែល និងអង្គការសមាគមស៊ីវិលផ្សេងទៀតជាមួយតំណាងនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភាពេលបច្ចុប្បន្ន នៅក្នុងខែកក្កដា ឆ្នាំ២០១១ គ្រប់តំណាងនៃគណបក្សនយោបាយផ្សេងៗ បានបង្ហាញពីការមិនទាន់ទុកចិត្តដែលទាក់ទងនឹងសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់។ គណបក្សនយោបាយទាំងនេះ បង្ហាញអារម្មណ៍មិនទាន់មានជំនឿក្នុងការរៀបចំការបោះឆ្នោតដោយយុត្តិធម៌ និងតម្លាភាព។ ក្នុងករណីមិនទាន់អាចធានាការរៀបចំការបោះឆ្នោតតាមស្តង់ដារអព្យាក្រឹត្យ និងឯករាជ្យ គណបក្សនយោបាយទាំងនោះបានផ្តល់

ជាអនុសាសន៍ ចង់ឱ្យមានសមាសភាពចម្រុះនៅក្នុងគណៈកម្មាធិការជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលយ៉ាងហោចសមាសភាពនេះ ត្រូវបានស្នើចេញពីគ្រប់គណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ឬក្រុមប្រឹក្សាឃុំ សង្កាត់ពេលបច្ចុប្បន្ន។

៣-ដោយបានឃើញការអនុវត្តកន្លងមក ការជ្រើសរើសជាក់ស្តែងនៃសមាសភាព គ.ជ.ប ថ្នាក់ជាតិ បានប្រើប្រាស់រូបមន្តតាមរយៈ គណបក្សប្រជាជនកម្ពុជាមានចំនួន៥(ប្រាំ)នាក់ ចំណែកគណបក្សមិនកាន់អំណាច គណបក្សសមរង្ស៊ី ២(ពីរ)នាក់ និងគណបក្សហ៊្វិនស៊ិនប៉ិច ២(ពីរ)នាក់ក្នុងចំណោមសមាសភាពទាំង៩ (ប្រាំបួន) នាក់របស់ គ.ជ.ប។

ជាសរុប អនុសាសន៍ក្នុងការកែលំអសមាសភាពរបស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ដែលជាអ្នករៀបចំដំណើរការបោះឆ្នោតដោយផ្ទាល់ អាចធ្វើឱ្យមានការទទួលយកពីគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង។ គណបក្សទាំងនោះនឹងបង្កើនការទុកចិត្ត និងជំនឿលើការរៀបចំបោះឆ្នោត ដោយការលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការរដ្ឋបាលបោះឆ្នោត។

ឈ្មោះអ្នកចុះហត្ថលេខា ចូលរួមផ្តល់អនុសាសន៍ កាលពីថ្ងៃ ២២ សីហា ២០១១ ៖

- ១-ឯ.ខ គុយ ម៉ីនឡឺន (គណបក្សសមរង្ស៊ី)
- ២-ឯ.ខ ហ្វូន វ៉ាន់ ឡុង (គណបក្សសមរង្ស៊ី)
- ៣-ឯ.ខ ទេន ណនី (គណបក្សហ៊្វិនស៊ិនប៉ិច)
- ៤-លោក អ៊ឹក ស៊ីម (គណបក្សសិទ្ធិមនុស្ស)
- ៥-លោក ធីន មុនេត (គណបក្សសិទ្ធិមនុស្ស)
- ៦-លោក ណន សុផាន់ (គណបក្សសិទ្ធិមនុស្ស)
- ៧-លោក ទេន សំទេត (មជ្ឈមណ្ឌលគីឡិក)
- ៨-លោក គុយ សុខារិទ្ធិ (គណបក្សនរោត្តមរណប្បវិទ្យា)
- ៩-លោក គង់ បញ្ញា (ខុមហ្វ្រែល)
- ១០-លោក សុត សំឡឺន (CDP)
- ១១-លោក ហង្ស ពុទ្ធា (និកហ្វិច)
- ១២-លោក សុន សារ៉េត (CHRAC)



សមាជិក សមាជិកា ព្រឹទ្ធសភាអាណត្តិទី២ (២០០៦-២០១២)

- »សម្តេច ជា ស៊ីម ព្រះប្រធាន ព្រឹទ្ធសភា
- »សម្តេច ស៊ីសុវត្ថិ ធីរ័នមុនីរ័ក្ស អនុប្រធាន ទី១ ព្រឹទ្ធសភា
- »ឯកឧត្តម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា

- ១-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត**
- »លោកជំទាវ ម៉ែន ម៉ាលី FUN ប្រធាន
 - »ឯកឧត្តម សេក សំអៀត CPP អនុប្រធាន
 - »ឯកឧត្តម គឹម ណាំង CPP លេខាធិការ
 - »ឯកឧត្តម កង ចន្ទ CPP សមាជិក
 - »ឯកឧត្តម អ៊ុក គង់ CPP សមាជិក

- ២-តួនាទីភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម**
- »ឯកឧត្តម ជា ជេដូ CPP ប្រធាន
 - »ឯកឧត្តម ពៅ សិទ្ធិ FUN អនុប្រធាន
 - »ឯកឧត្តម អ៊ុំ សារិទ្ធ CPP លេខាធិការ
 - »ឯកឧត្តម វ៉ាន់ ម៉ាត់ CPP សមាជិក
 - »ឯកឧត្តម ឆាត់ លឿម CPP សមាជិក

- ៣-តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន**
- »ឯកឧត្តម ចាន់ ភិន CPP ប្រធាន
 - »ឯកឧត្តម អ៊ឹង ហួត FUN អនុប្រធាន
 - »លោកជំទាវ មាន សំអាន CPP លេខាធិការ
 - »ឯកឧត្តម ជ័យ សាជុន CPP សមាជិក
 - »ឯកឧត្តម ម៉ុង បូទី CPP សមាជិក

- »ឯកឧត្តម អ៊ុក ប៊ុនឈឿន CPP ប្រធាន
- »ឯកឧត្តម យ៉ង់ សែម CPP អនុប្រធាន
- »ឯកឧត្តម ជា សុន CPP លេខាធិការ
- »ឯកឧត្តម ថុង ចន់ CPP សមាជិក
- »ឯកឧត្តម ហៀយ កើក CPP សមាជិក

- ៤-តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ**
- »ឯកឧត្តម គង់ សារាជ CPP ប្រធាន
 - »ឯកឧត្តម ប៊ុក កុសល FUN អនុប្រធាន
 - »ឯកឧត្តម ឡាយ អ៊ុំពិសិទ្ធ CPP លេខាធិការ
 - »ឯកឧត្តម រស់ ស្រេង CPP សមាជិក
 - »ឯកឧត្តម ស៊ើយ កែវ CPP សមាជិក

- ៥-តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន**
- »លោកជំទាវ ទី បូរ៉ាសី CPP ប្រធាន
 - »ឯកឧត្តម ជា គឹម FUN អនុប្រធាន
 - »លោកជំទាវ ឈូក ឈឹម CPP លេខាធិការ
 - »ឯកឧត្តម ទិត រាម CPP សមាជិក
 - »ឯកឧត្តម ហុង ទូហាយ CPP សមាជិក

- ៦-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ នីតិកម្ម និង យុត្តិធម៌**
- »ឯកឧត្តម អ៊ុក ប៊ុនឈឿន CPP ប្រធាន
 - »ឯកឧត្តម យ៉ង់ សែម CPP អនុប្រធាន
 - »ឯកឧត្តម ជា សុន CPP លេខាធិការ
 - »ឯកឧត្តម ថុង ចន់ CPP សមាជិក
 - »ឯកឧត្តម ហៀយ កើក CPP សមាជិក

- ៦-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ នីតិកម្ម និង យុត្តិធម៌**
- »ឯកឧត្តម អ៊ុក ប៊ុនឈឿន CPP ប្រធាន
 - »ឯកឧត្តម យ៉ង់ សែម CPP អនុប្រធាន
 - »ឯកឧត្តម ជា សុន CPP លេខាធិការ
 - »ឯកឧត្តម ថុង ចន់ CPP សមាជិក
 - »ឯកឧត្តម ហៀយ កើក CPP សមាជិក

ស្ថានភាពរបស់ស្ត្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ / ស្រុក-ខណ្ឌ

ជាប់ឆ្នោត និងផ្តល់ឱកាសដល់ស្ត្រីជំនួស បុរសជាប់ឆ្នោតដែលបានលាលែងពី តំណែង។ បើករណីមានស្ត្រីជាប់ឆ្នោត ណាម្នាក់ត្រូវបានលាលែងពីតំណែង ត្រូវ ជំនួសដោយស្ត្រី ផ្ទុយមកវិញ បើមាន ករណីមានបុរសលាលែងពីតំណែង គួរ តែយកស្ត្រីមកជំនួសផងដែរ។

-នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃត្រូវតែបង្កើនការអនុវត្តច្បាប់ ស្តីពី” ការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់

បន្ថែមទៀត ដើម្បីផ្តល់សិទ្ធិ អំណាច តួនាទី ភារកិច្ចពេញលេញដល់សមាជិក ក្រុមប្រឹក្សាឃុំ/ សង្កាត់ ប្រយោជន៍ ធានា ដល់ការចូលរួមរបស់ស្ត្រីនៅថ្នាក់សម្រេច ចិត្ត។

-ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានាត្រូវតែបន្តការ អប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទាំង បុរស ស្ត្រីឱ្យបានយល់ដឹង និងបញ្ចុះ បញ្ចូលឱ្យមានការផ្លាស់ប្តូរឥរិយាបថ ក្នុង

ការទទួលយកពីសារសំខាន់ក្នុងការចូល រួមរបស់ស្ត្រី អំពីសក្តានុពលរបស់ស្ត្រី អំពីភាពជាដៃគូដ៏សំខាន់របស់ស្ត្រី និង បុរសក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍ ប្រទេសជាតិ។

-សុំឱ្យនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃ ក្រសួងមហាផ្ទៃក៏ដូចជាស្ថាប័នពាក់ព័ន្ធ ទាំងអស់បង្កើតគោលនយោបាយយេន- ឌឺសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់។



- ៧-តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ និង ទេសចរណ៍**
- »ឯកឧត្តម **គង់ តាំ** SRP ប្រធាន
 - »ឯកឧត្តម **ឆ្មាំ ប៊ុនស្រុន** FUN អនុប្រធាន
 - »ឯកឧត្តម **តូច សាក់** CPP លេខាធិការ
 - »លោកជំទាវ **ឡាក់ អូន** CPP សមាជិក
 - »ឯកឧត្តម **សោម សុផា** CPP សមាជិក

- ៨-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី**
- »ឯកឧត្តម **ឈឹម សាខន** FUN
 - »លោកជំទាវ **ព័ ស៊ីចាន់** CPP អនុប្រធាន
 - »ឯកឧត្តម **សួន លន់** CPP លេខាធិការ
 - »លោកជំទាវ **ព្រំ សិត** CPP សមាជិក
 - »ឯកឧត្តម **វ៉ាន់ ស៊ីវៀន** SRP សមាជិក

ស្វែងរកព័ត៌មាន ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា និង ឈ្មោះអ្នកបោះឆ្នោត តាមរយៈ “**សម្លេងម្ចាស់ឆ្នោតកម្ពុជា**” គេហទំព័រ : www.cambodianvoterveice.org

- ៩-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដី នគរូបណីយកម្ម និងសំណង់**
- »ឯកឧត្តម **សាប៊ូ បាចា** FUN ប្រធាន
 - »ឯកឧត្តម **ឈិត គឹមយាត** CPP អនុប្រធាន
 - »ឯកឧត្តម **ពុធ ខួរ** CPP លេខាធិការ
 - »ឯកឧត្តម **អ៊ុង ទី** CPP សមាជិក
 - »ឯកឧត្តម **ពុត ជួប** CPP សមាជិក

- សមាជិក សមាជិកា ក្រៅគណៈកម្មការ**
- »ឯកឧត្តម **អ៊ុំ ម៉ានូរិន** KING សមាជិក
 - »ឯកឧត្តម **អៀវ បណ្ណាការ** KING សមាជិក
 - »ឯកឧត្តម **ឈា ចាំង** CPP សមាជិក
 - »សម្តេចរាជបុត្រីព្រះរាម **នរោត្តម បុប្ផាទេវី** FUN សមាជិក
 - »ឯកឧត្តម **ឡាវ ម៉េងយ៉ិន** CPP សមាជិក
 - »ឯកឧត្តម **ហេង បូ** FUN សមាជិក
 - »ឯកឧត្តម **ម៉ែន សារុន** CPP សមាជិក
 - »ឯកឧត្តម **ប្រាក់ ចំរើន** CPP សមាជិក
 - »ឯកឧត្តម **ស៊ឹម កា** CPP សមាជិក
 - »ឯកឧត្តម **ប៉េង ប៉ាត់** CPP សមាជិក
 - »ឯកឧត្តម **ប៉ៅ ប៊ុនស្រី** FUN សមាជិក
 - »ឯកឧត្តម **កុក អាន** CPP សមាជិក
 - »ឯកឧត្តម **លី យ៉ុងផាត់** CPP សមាជិក

លទ្ធផលសកម្មភាពខុមហ្វ្រែល និង ឥទ្ធិពលនៃការចូលរួមរបស់ពលរដ្ឋ

តំបន់ភូមិសាស្ត្រ និងក្រុមគោលដៅ ៖ យ៉ាងហោចណាស់ ៤០% នៃការិយាល័យបោះឆ្នោតឆ្នោត និងរាប់សន្លឹកឆ្នោត នៅក្នុង ១៦២១ ឃុំ សង្កាត់ នៅក្នុង ២៤ រាជធានី ខេត្ត ដែលផ្ដោតលើ ការប្រកួតប្រជែងតាមមណ្ឌល និងប្រសិទ្ធិភាពខ្ពស់ នៃមន្ត្រីជាប់ឆ្នោតមកពីគណបក្សចម្រុះ។ ១០% នៃឃុំសង្កាត់ ដែលជាតំបន់ជនបទដាច់ស្រយាល មានសមាមាត្រយ៉ាងខ្លាំង នៃអ្នកបោះឆ្នោតដែលជាជនជាតិដើមភាគតិច។

អ្នកទទួលផលពីការងាររបស់ខុមហ្វ្រែល ៖ មានច្រើនជាង ៤០ សមាជិកអង្គការសង្គមស៊ីវិល ដៃគូ ឬសមាគម និង ១០.០០០ សកម្មជនសង្គម នៅក្នុងបណ្តាញមូលដ្ឋានខុមហ្វ្រែល និង អង្គការសហគមន៍មូលដ្ឋាន។ ក្តីកង្វល់របស់ពួកគេអាចត្រូវបានបង្ហាញ តាមរយៈសកម្មភាព សិក្ខាសាលា វេទិកាសម្លេងម្ចាស់ឆ្នោតរបស់ខុមហ្វ្រែលនិងកម្មវិធីសម្លេងសង្គមស៊ីវិលរបស់ខុមហ្វ្រែល។ ដៃគូសង្គមស៊ីវិល នឹងត្រូវបានអញ្ជើញដើម្បីចូលរួមក្នុងការអនុវត្តសកម្មភាពជាច្រើន។ ការជ្រើសរើសសកម្មជននឹងបង្កើនជំនាញជា អ្នកឃ្នាំមើលមូលដ្ឋាន កិច្ចអង្កេតការណ៍បោះឆ្នោត និងទំនាក់ទំនងបណ្តាញសង្គម តាមរយៈការបណ្តុះបណ្តាលជាច្រើនដែលដឹកនាំដោយ ខុមហ្វ្រែល។

ប្រឹក្សាយោបល់ និងសិក្សាច្បាប់ ៖ ខុមហ្វ្រែល នឹងអង្កេត ហើយសិក្សាសេចក្តីព្រាងច្បាប់ ពង្រាងបទប្បញ្ញត្តិ និងគោលនយោបាយរបស់ រដ្ឋាភិបាល ឬផែនការណ៍ទាក់ទងនឹងអភិបាលកិច្ចប្រជាធិបតេយ្យ និងកំណែទម្រង់នយោបាយ រាប់បញ្ចូលកំណែទម្រង់ការបោះឆ្នោត អភិបាលកិច្ចល្អ អភិបាលកិច្ចមូលដ្ឋាន វិមជ្ឈការ និងវិសហមជ្ឈការ សេរីភាពនៃការធ្វើបាតុកម្ម និងលំហូរនៃសេរីភាពព័ត៌មាន។ ខុមហ្វ្រែល នឹងរក្សាការចូលទៅដល់ ជួបប្រជុំ និងបញ្ចុះបញ្ចូលជាមួយនឹង អ្នកតាក់តែងច្បាប់ មន្ត្រីរដ្ឋាភិបាល និងម្ចាស់ជំនួយ ដើម្បីពិភាក្សា និងធ្វើបច្ចុប្បន្នភាព សេចក្តីព្រាងច្បាប់ វិសោធនកម្មនៃច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងបញ្ហាស៊ីមតិខាងលើ។

សិទ្ធិដើម្បីចូលរួម ៖ សិទ្ធិដើម្បីបោះឆ្នោត សិទ្ធិដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោត សេរីភាពរបស់អ្នកបោះឆ្នោត រាប់បញ្ចូល

សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបង្កើតសមាគម សេរីភាពនៃការធ្វើ បាតុកម្ម និងសេរីភាពនៃការទទួលព័ត៌មាន (សិទ្ធិដើម្បីទទួលបាន ដើម្បីរៀបចំ ដើម្បីចូលរួមក្នុងអភិបាល កិច្ចប្រជាធិបតេយ្យ និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។

ភាពត្រឹមត្រូវ និងសុច្ឆរិតភាពក្នុងការបោះឆ្នោត

៖ នីតិវិធីនៃការបោះឆ្នោតសកា ដើម្បីបង្កើត វិធាន/បទបញ្ជាផ្ទៃក្នុង ដែលមានតម្លាភាព ឯករាជ្យ គណនេយ្យភាពនៃរដ្ឋបាលបោះឆ្នោត កិច្ចធានានៃ ការត្រួតពិនិត្យលើយុត្តាធិការយ៉ាងទៀតពេលវេលា និងយន្តការដោះស្រាយជម្លោះដែលអាចប្រើប្រាស់បាន ប្បញ្ញត្តិស្តីពី ហិរញ្ញវត្ថុគណបក្សនយោបាយ ដែលផ្តល់ថវិកាទៅដល់គ្រប់គណបក្សនយោបាយ ដោយសមហេតុសមផល ដើម្បីឃោសនាបោះឆ្នោត ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយសមភាព សម្រាប់គ្រប់គណបក្សនយោបាយ និងបេក្ខជនដើម្បីផ្សព្វផ្សាយសាររបស់ពួកគេ និងភាពមិនលម្អៀងនៃកងកម្លាំងប្រដាប់អាវុធ ដែលពួកគេមិនអាចដាក់នៅក្រោមការរឹតបន្តឹងនៃគណបក្សនយោបាយ ឬបេក្ខជនពិតប្រាកដ។

អភិបាលប្រជាធិបតេយ្យ

៖ កំណែទម្រង់ការបោះឆ្នោត អភិបាលកិច្ចល្អ និងវិមជ្ឈការ និងវិសហមជ្ឈការ។ កំណែទម្រង់ការបោះឆ្នោត ទាក់ទងនឹងប្រព័ន្ធបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត និងហិរញ្ញវត្ថុគណបក្សនយោបាយ។ អភិបាលកិច្ចល្អ និងវិមជ្ឈការ និងវិសហមជ្ឈការ ផ្ដោតលើ ការប្រឆាំងនឹងអំពើពុករលួយ ការចូលរួមរបស់ពលរដ្ឋ និងគណនេយ្យភាពរបស់មន្ត្រីជាប់ឆ្នោត។

ការផ្តល់អំណាចនយោបាយយេនឌ័រ

៖ សមភាពយេនឌ័រ ផ្ដោតលើការចូលរួមរបស់បុរស និងស្ត្រី ក្នុងនយោបាយដើម្បីបង្កើនចំនួនសមភាពនៃស្ត្រីនិងបុរសដែលជាប់ឆ្នោត និងមុខងាររដ្ឋាភិបាល ការអនុវត្តសមភាពយេនឌ័រ ដើម្បីធានាការប្រើប្រាស់ធនធានប្រកបដោយសមភាព ការកសាងសមត្ថភាពដើម្បីភ្ជាប់ការបំពេញមុខងារដ៏មានប្រសិទ្ធិភាពរបស់មន្ត្រីជាប់ឆ្នោតទាំង បុរសនិងស្ត្រី ក្នុងការដោះស្រាយបញ្ហាយេនឌ័រ ឬបង្កើតគោលនយោបាយយេនឌ័រ។

អរគុណដូចគ្នា

យុវជនមួយក្រុមខុស្សាហ៍នាំគ្នាទៅដឹកកាហ្វេក្នុងហាងមួយ។ រាល់លើកដឹកកាហ្វេ ពួកគេតែងធ្វើបាបអ្នករត់តុ ដើម្បីជាការសើចលេងសប្បាយ ពេលខ្លះយកប៉ាន់តែលាក់បាត់ ហើយថាអ្នករត់តុមិនទាន់លើកទឹកតែមក ពេលខ្លះទៀតធ្វើបាបតាមរបៀបផ្សេងៗ។ ពួកគេមកមួយលើកៗមានរបៀបធ្វើបាបម្យ៉ាងប្លែកៗគ្នា។ ថ្ងៃមួយក្រុមយុវជននោះឱ្យប្រាក់រង្វាន់ដល់អ្នករត់តុ ដែលខ្លួនខុស្សាហ៍លេងសើចព្រមទាំងនិយាយ ៖ “បងវងជាមនុស្សល្អ ទោះពួកខ្ញុំលេងសើចយ៉ាងណាក៏មិនដែលខឹង។ ចាប់ពីថ្ងៃនេះទៅពួកខ្ញុំឈប់លេងសើចរបៀបហ្នឹងទៀតហើយ។”

អ្នករត់តុតប ៖ “សូមអរគុណប្លែកៗទាំងអស់គ្នា ចាប់ពីថ្ងៃនេះទៅខ្ញុំក៏មិនដាក់សារ៉ាខាត់ស្បែកជើងចូលក្នុងកាហ្វេទៀតដែរ។”

ក្រុមយុវជន ៖ អុយ...???



តុបតែងព្រះច័ន្ទ

ក្រោកឈរបានជាគ្នា

នៅក្នុងថ្នាក់បឋមសិក្សាមួយកន្លែង គ្រូស្រីម្នាក់កំពុងបង្រៀនមុខវិជ្ជាសិក្សាសង្គមដល់កូនសិស្សតូចៗថ្នាក់ទី ៣ របស់ខ្លួន ។

អ្នកគ្រូ : នៅក្នុងបន្ទប់រៀនយើងនេះមានបួនណាតិកខ្លួនឯងថា មនុស្សអាក្រក់ ចិត្តខ្មៅ ដែលសង្គមគេមិនត្រូវការទេ បើមានឱក្រោកឈរឡើង។ នៅក្នុងបន្ទប់រៀនស្ងាត់ឈឹង។ អ្នកគ្រូឃើញដូច្នោះក៏ញញឹមពេញចិត្តព្រោះគិតថា កូនសិស្សយល់ពីមេរៀន ដឹងអំពើល្អអាក្រក់ ប៉ុន្តែញញឹមមិនបានយូរប៉ុន្មានផង កូនសិស្សប្រុសម្នាក់ក៏ក្រោកឈរឡើង។ អ្នកគ្រូឃើញដូច្នោះ ប្រញាប់រូសរាន់សួរឡើង...

អ្នកគ្រូ : អូហ្នី ប្អូនគិតថាខ្លួនឯងជាមនុស្សអាក្រក់មែនទេ ?

ក្មេងប្រុស : អត់ទេអ្នកគ្រូ !

អ្នកគ្រូ : ចុះប្អូនក្រោកឈរធ្វើអ្វី ?

ក្មេងប្រុស : ព្រោះខ្ញុំនែន ! អាណិតអ្នកគ្រូ ឃើញអ្នកគ្រូឈរតែម្នាក់ឯង ហើយកូនសិស្សក្នុងថ្នាក់សុទ្ធតែមនុស្សល្អៗ។

អ្នកគ្រូ : អុយ !



សូមចូលរួមចែករំលែករឿងកំប្លែងខ្លី កំណាព្យ និងរូបភាពប្លែកៗក្នុងព្រឹត្តិបត្រ អ្នកឃ្លាំមើល សម្រាប់លេខបន្តបន្ទាប់... <https://www.facebook.com/comfrel.org>

ថេរិកាកំណាព្យ និងគតិលោក

ច្បាប់ល្បីកថា

បើចង់ស្រាលខ្លួន រៀនសូត្រឱ្យម្តង ឱ្យមាំឱ្យស្ងាត់
កុំចេះស្តាប់ស្ទើរ ស្ទើរល្មើសតបទ បើចេះប្រាកដ
ប្រាកដរត់តាមហោរ។

កុំផ្ទុកមកម្តង កាប់ដឹកចូកចាំង កុំចារងារក្តៅ
រៀនអ្វីឱ្យអ្វី កុំឱ្យខ្លោចនៅ កុំដេកតែខ្លៅ
ត្រក្រាសណាស់។

បើល្ងង់ឱ្យចេះ រករៀនតម្រិះ រិះរកតម្រាប់
តន្ត្រីយ័ន្ទស្តាំ កុំចាំគេប្រាប់ រៀនស្តីរៀនស្តាប់
រៀនមើលឱ្យស្តែង។

កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះរស់
បើត្រឡប់មក វិញ្ញាណចេះត្រង់ គិតគ្រប់កន្លែង
កុំដេកតែត្រង់។

កុំប្តូរកុំលួច កុំខ្ជិលកុំខូច កុហកនូវរាង
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មាយាទល្អ
សុចរិតត្រឹមត្រូវ។

ចង្កៀងប្រេងកាត (ដោយ : ណុប ច័ន្ទរា)

ចាប់ចូលទ្រង់ថ្ងៃជិតលិច កញ្ជ្រៀមច្រើនព្រៃព្រឹក្សា
គ្រលែងគ្រលោងនិងសារិកា ហិចហើរឆ្លើងចូលទ្រង់។
ថ្ងៃលិចបាត់ទៅនៅចំណាំង តែត្រូវបិទបាំងផ្ទាំងជួរភ្នំ
សម្តែងស្ងប់ស្ងាត់សត្វលែងយំ ផ្ទៃមេឃរលំជុំអន្ទការ។
ចង្កៀងប្រេងកាតក្នុងខ្នងស្លឹក មើលទៅគួរភ្លឺកាំងនេត្រា
ពន្លឺប្លង់ដូចតារា កាត់ផ្ទៃអន្ទការពេលរាត្រី។
រលោចព្រឹកព្រឹកខ្លោចចិត្ត ពេលយប់រងរឹតគ្មានរស្មី
គេងអានសៀវភៅគិតមែម រំពឹងរំពៃខ្លោចល្ងង់ខ្លៅ។
ពន្លឺចង្កៀងផ្លៀងទំពាំង អានគ្រប់អក្សរគ្រប់សំណៅ
ទាញស្តាប់បារាំងនិងទឹកខ្មៅ គ្រងសសៀវភៅធ្វើកិច្ចការ។
ចង្កៀងប្រេងកាតអ្នកមានគុណ ទោះបីយប់យន់ខ្ញុំសិក្សា
ពន្លឺចង្កៀងទោះយ៉ាងណា ផ្តល់នូវវិជ្ជាជំនាន់ខ្ញុំ។

នាមដើម : **អ៊ុក ធី**
នាមអ្នកស្រុកហៅ : ភិរម្យ ដុយ
គរម្យងារ : ព្រះភិរម្យភាសា
ឆ្នាំកំណើត : ឆ្នាំ១៨៦៥
កន្លែងកំណើត : ស្រុកអង្គស្នួល
ខេត្តកណ្តាល
អនិច្ចកម្ម : ១៩៣៦ (ជន្មាយុ ៧១ ឆ្នាំ)



ពាក្យកាព្យ នរម្យ ចុំយ

អ្នកម្តាយខ្ញុំពុកឱ្យឈ្មោះ **អ៊ុក**
ពូជពង្សអំបូរខ្មែរអ្នកជា
អាពុកឈ្មោះ **អ៊ុក** មានស័ក្តិដ៏រាវ
ចៅពញាចម្ពុធារាធ្វើមេស្រុក។
ក្នុងខែត្រង្គពេញឃុំកំបូល
ជាប់ហៅត្រកូល**ម្តាយអង្គប៉ុក**
អាពុកអ្នកម្តាយឈ្មោះ**ពញាម៉ុក**
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
អ្នកម្តាយអាពុកបងប្អូនដិត
ដីទួតមួយពិតពូជចិត្តល្អ
ចាស់ទុំជុំផ្ទុំដំណា
បង្កកើតខ្ញុំទូលបង្គំ។
បង្កើតអំពីដើមគំនិត
ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែងចែកច្បាប់ប្រាប់មហាជន
បួនច្បាប់ពីមុនជូនរាជការ។

ទំនាក់ទំនងផ្ញើ កំណាព្យ ឬរឿងកំប្លែង/រូបភាព មកចុះ
ផ្សាយក្នុងព្រឹត្តិបត្រ អ្នកឃ្នាំមើល ក្នុងលេខបន្តបន្ទាប់ :
ទូរស័ព្ទ : ០២៣ ៨៨៤ ១៥០
អ៊ីម៉ែល : comfrel@online.com.kh
ហ្វេសប៊ុក : [//www.facebook.com/comfrel.org](http://www.facebook.com/comfrel.org)

គណៈកម្មការព្រឹត្តិបត្រ

- ១» លោក **គល់ បញ្ញា** ទីប្រឹក្សាផ្តល់យោបល់
- ២» លោក **ចន្ទី ជារិទ្ធ** ប្រធានព័ត៌មាន និងការផ្សាយ
- ៣» លោក **ស្រី សុភក្រី** អ្នកនិពន្ធ និងរចនាទំព័រ
- ៤» លោក **ស្នង សៀន** លេខាការផ្សាយ
- ៥» លោក **សឹង គឹមលេង** លេខាការផ្សាយ

អាសយដ្ឋាន: ផ្ទះលេខ១៣៩ ផ្លូវ១២១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ ៖ ០២៣ ៨៨៤ ១៥០
 ទូរសារ ៖ ០២៣ ៨៨៥ ៧៤៥
 អ៊ីម៉ែល ៖ comfrel@online.com.kh
 គេហទំព័រ ៖ www.comfrel.org
 ប្រអប់សំបុត្រ៖ ១១៤៥



សេចក្តីជូនដំណឹង

ព្រឹត្តិបត្រ **អ្នកឃ្នាំមើល** ផលិតឡើង ដើម្បីបំពេញចន្លោះព័ត៌មានរវាងប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ អ្នកដឹកនាំដែលពាក់ព័ន្ធក្នុងការចូលរួមស្ថាបនា និងអភិវឌ្ឍសង្គមប្រជាធិបតេយ្យ។

ប្រសិនបើលោក អ្នកនាង កញ្ញា មានសំណូមពរ ឬបំណងចូលរួមយោបល់ ឬស្នើសុំព្រឹត្តិបត្រ និងឯកសារផ្សេងៗ ដែលផលិតដោយ **ខុមហ្វ្រែល** សម្រាប់រក្សាទុក សូមទំនាក់ទំនងមកការិយាល័យខុមហ្វ្រែល ឬចូលមកកាន់គេហទំព័រ ខុមហ្វ្រែល តាមអាសយដ្ឋានដូចដែលបានផ្តល់ជូននេះ យើងខ្ញុំនឹងដោះស្រាយជូននូវរាល់បញ្ហារបស់លោក អ្នកនាង កញ្ញា ដោយមេត្រីភាព។

សូមអរគុណ !

តើអ្នកយល់យ៉ាងណាចំពោះព្រឹត្តិបត្រអ្នកឃ្នាំមើល ?

សូមលោកអ្នកចំណាយពេលវេលាត្រឹមមួយនាទី ដើម្បីចូលរួមអភិវឌ្ឍព្រឹត្តិបត្រអ្នកឃ្នាំមើល ឱ្យកាន់តែត្រូវចិត្ត...

ក»តើអ្នកវាយតម្លៃយ៉ាងណាចំពោះអត្ថបទសម្រាប់លេខ ៤៦ នេះ ?

- ១. ពេញចិត្ត
- ២. ធម្មតា
- ៣. គួរកែប្រែ

ប្រសិនបើ គួរកែប្រែ សូមរៀបរាប់ ៖

.....

.....

.....

ខ»តើអ្នកប្រើប្រាស់ព្រឹត្តិបត្រ អ្នកឃ្នាំមើល ក្នុងគោលបំណងអ្វីដែរ ?

- ១. ការបោះឆ្នោត/តំណាងរាស្ត្រ
- ២. កំសាន្ត
- ៣. ឯកសារយោង

គ»តើអ្នកធ្លាប់ទទួលបានព្រឹត្តិបត្រអ្នកឃ្នាំមើល តាមរយៈអ្វី ?

- ១. ការចែកជូនជាព្រឹត្តិបត្រ
- ២. គេហទំព័រ
- ៣. អ៊ីម៉ែល

ឃ»តើព័ត៌មាន ឬអត្ថបទប្រភេទណាដែលអ្នកចង់បានពី ព្រឹត្តិបត្រ អ្នកឃ្នាំមើល ?

- ១. ព័ត៌មានប្រជាធិបតេយ្យ
- ២. ច្បាប់ និងបទប្បញ្ញត្តិថ្មីៗ
- ៣. ផ្សេងៗ (សូមរៀបរាប់) ៖

.....

.....

.....

ង»តើអ្នកអាចផ្តល់ព័ត៌មានត្រឡប់ខ្លះៗ អំពី អាយុ ទីតាំង និងមុខរបររបស់អ្នកបានដែរ ឬទេ ?

- ១. អាយុ ក្រោម ១៨ ឆ្នាំ
- ២. អាយុពី ១៨ ឆ្នាំ - ២៧ ឆ្នាំ
- ៣. អាយុលើសពី ២៨ ឆ្នាំ
- ៤. រស់នៅភ្នំពេញ
- ៥. រស់នៅតាមបណ្តាខេត្ត
- ៦. ជា សិស្ស/និស្សិត
- ៧. ជា បុគ្គលិករដ្ឋ/ឯកជន
- ៨. អត់ទាន់មានការងារធ្វើ
- ៩. ផ្សេងៗ

(.....)

.....

.....



